



របាយការណ៍ ប្រចាំឆ្នាំ ២០២១

ភាពទន់ភ្លន់. ភាពបន់បែន. ភាពធន់

ប្រែប្រួល

	ទំព័រ
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូល	១
ព្រឹត្តិការណ៍សំខាន់ៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី	២
សារពីប្រធានក្រុមប្រឹក្សាភិបាល	៣
សារពីអគ្គនាយក	៤
សង្ខេបសមិទ្ធផលសំខាន់ៗ	៦-៧
ភាគីពាក់ព័ន្ធជួយជ្រោមជ្រែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា	
រចនាសម្ព័ន្ធគ្រប់គ្រង	៩
ភាគទុនិក	៩
ក្រុមប្រឹក្សាភិបាល	១០-១១
គណៈកម្មការរបស់ក្រុមប្រឹក្សាភិបាល	១២
គណៈគ្រប់គ្រង	១៣-១៤
ដៃគូរបស់ម៉ាកស៊ីម៉ា	១៥
ការគ្រប់គ្រងកិច្ចការគាំពារសង្គម	
គោលដៅសង្គម	១៧
សូចនាករគាំពារសង្គម	១៨
បណ្តឹងរបស់អតិថិជន និងដំណោះស្រាយ	១៩
សមិទ្ធផល និង សកម្មភាពសំខាន់ៗ	២០
សម្រង់របាយការណ៍ហិរញ្ញវត្ថុ	២២-៣០
តំបន់ប្រតិបត្តិការ	៣១



ចក្ខុវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី មានចក្ខុវិស័យ ផ្តល់សេវាមីក្រូហិរញ្ញវត្ថុឈានមុខគេលើការបម្រើអតិថិជនប្រកបដោយគុណភាពល្អបំផុត។

បេសកកម្ម

ផ្តល់ដំណោះស្រាយបរិយាប័ន្នហិរញ្ញវត្ថុ ជូនដល់អតិថិជន ដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីកែលម្អស្តង់ដារសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាព។

គុណតម្លៃស្នូល

- ◎ ឈរលើស្មារតីយកចិត្តទុកដាក់និងគោរពគ្នាទៅវិញទៅមក
- ◎ ប្រកាន់យកសេចក្តីសុចរិត និងកសាងទំនុកចិត្ត
- ◎ មានតម្លាភាព និងការទទួលខុសត្រូវ
- ◎ កសាងបាននូវអភិបាលកិច្ចល្អ
- ◎ គំនិតផ្តួចផ្តើម និងការច្នៃប្រឌិតខ្ពស់

ព្រឹត្តិការណ៍សំខាន់ៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

2000	ម៉ាកស៊ីម៉ា ត្រូវបានបង្កើតឡើងនៅ ខែមីនា ឆ្នាំ២០០០ ដោយមានការចូលរួមពីមិត្តភក្តិមួយក្រុម ដែលមានជំនាញនិងបទពិសោធន៍ ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ។ ម៉ាកស៊ីម៉ា បានចាប់ផ្តើមផ្តល់ឥណទានដំបូងនៅក្នុង ខែ មិថុនា ឆ្នាំ ២០០០ នៅឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល។
2001	បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា អង្គការ ម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍគ្រួសារ
2002	បានចុះបញ្ជីនៅ ធនាគារជាតិ នៃកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណជា ប្រតិបត្តិការឥណទានជនបទ។
2005	បានចុះបញ្ជី និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិ នៃកម្ពុជា ដែលមានឈ្មោះ ជាផ្លូវការថា គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ។ ក្នុងអំឡុងពេលនោះ ម៉ាកស៊ីម៉ា បានកសាងដៃគូសហការជាមួយ អង្គការនិងស្ថាប័នមួយចំនួនដូចជា ធនាគារអភិវឌ្ឍន៍ជនបទ (Rural Development Bank) (ឥឡូវបានប្តូរជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម) នៅក្នុងព្រះរាជាណាចក្រ កម្ពុជា, Appui au Développement Autonome (ADA) នៅប្រទេសលុចហ្សំបួរ Consorzio ETIMOS នៅប្រទេសអ៊ីតាលី KIVA Microfunds នៅសហរដ្ឋអាមេរិក និងស្ថាប័នជាច្រើនផ្សេងទៀត។
2008	នៅក្នុងខែមិថុនា ឆ្នាំ២០០៨ ម៉ាកស៊ីម៉ា ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អចិន្ត្រៃយ៍ពីធនាគារជាតិនៃ កម្ពុជា។ ស្របពេលនោះដែរ ក្នុងខែសីហា ម៉ាកស៊ីម៉ា បានបើកសាខាប្រតិបត្តិការទី២ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
2009	ម៉ាកស៊ីម៉ាទទួលបានវិញ្ញាបនបត្រតម្លាភាពលើការ គណនាអត្រាការប្រាក់ចំពោះអតិថិជនពីអង្គការ Microfinance Transparency Organization និងទទួលបានរង្វាន់ ស្តីពីសន្ទស្សន៍សង្គម ពីអង្គការ CGAP សម្រាប់របាយការណ៍ អំពីសុចរិតភាពសកម្មភាពសង្គម ដែលបង្ហាញពីការរួមចំណែកដ៏រឹងមាំរបស់ខ្លួនក្នុងការអភិវឌ្ឍន៍គ្រួសារជនបទ នៅ ព្រះរាជាណាចក្រ កម្ពុជា។
2012	ម៉ាកស៊ីម៉ាបានបម្លែងខ្លួនពី ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ទៅជា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានឈ្មោះថា ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។
2014	ក្រុមហ៊ុន Gojo & Company, Inc., ដែលជាក្រុមហ៊ុនជប៉ុន ដែលមានដៃគូសហការជាមួយនិងស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ ជាច្រើនជុំវិញពិភពលោក បានចូលរួមវិនិយោគជាមួយ ម៉ាកស៊ីម៉ា។
2015	ក្រុមហ៊ុន Gojo & Company, Inc. បានចូលរួមជាភាគទុនិក និងទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិ នៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៅក្នុងខែ មីនា ឆ្នាំ២០១៥ និងខែ តុលា ឆ្នាំ២០១៥។ នៅក្នុងខែ កក្កដា ឆ្នាំ២០១៥ ម៉ាកស៊ីម៉ា បានប្តូរ ឈ្មោះ ជាផ្លូវការថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។
2016	ជាឆ្នាំដែលគួរឲ្យកត់សម្គាល់សម្រាប់ ម៉ាកស៊ីម៉ា ដែលម៉ាកស៊ីម៉ា បានធ្វើការផ្លាស់ជាច្រើន រួមទាំងការផ្លាស់ប្តូរ លើរបសសញ្ញាថ្មី ផងដែរ។
2018	បានដាក់ឲ្យដំណើរការប្រព័ន្ធធនាគារស្នូលថ្មី Morakot VB ដើម្បីអនុវត្តតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង លើកកម្ពស់រូបិយប័ណ្ណរៀលខ្មែរ។
2019	ទទួលបានវិញ្ញាបនបត្រលើការគាំពារអតិថិជន (CPP) ពី Smart Campaign ក្នុងខែកក្កដា ឆ្នាំ ២០១៩ ជាពានរង្វាន់ឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ម៉ាកស៊ីម៉ា ក្នុងការគាំពារអតិថិជន។
2020	ដាក់ឲ្យដំណើរការនូវយុទ្ធសាស្ត្រប្រែក្លាយជាឌីជីថល (DX) ដើម្បីប្រែក្លាយ ម៉ាកស៊ីម៉ា ជាស្ថាប័នដែលមានស្តង់ដារខ្ពស់នៅទូទាំង តំបន់ប្រតិបត្តិការ និងបន្តបម្រើអតិថិជនរបស់ខ្លួនជាមួយនិងសេវាកម្មល្អបំផុត។

សារ ពី ប្រធានក្រុមប្រឹក្សាភិបាល



លោកបណ្ឌិត អង ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០២១ គឺជាឆ្នាំគួរឱ្យកត់ត្រាសម្រាប់ប្រទេសកម្ពុជា។ ប្រជាពលរដ្ឋជាច្រើនបានទទួលរងគ្រោះដោយសារការរាតត្បាតនៃការរីករាលដាលជំងឺកូវីដ-១៩ រួមមាន ការបាត់បង់ការងារ ការរស់នៅដាច់ដោយឡែកមួយរយៈព័យក្រុមគ្រួសារ និងមានករណីបាត់បង់ជីវិតផងដែរ។ ប៉ុន្តែ ស្ថានភាពនេះបានបង្ហាញឱ្យឃើញពីភាពរឹងមាំរបស់ប្រទេសកម្ពុជា ដោយសារតែការចាត់វិធានការដ៏ឆាប់រហ័សរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងការអនុវត្តន៍យុទ្ធនាការបាក់វាក់សាំងទូទាំងប្រទេស។ កំណើន ទិន្នផលក្នុងស្រុកសរុប GDP ពិតប្រាកដរបស់កម្ពុជាជាមធ្យម ៧ ភាគរយ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ត្រូវបានជាប់គាំង ដោយសារ ការរាតត្បាតនៃកូវីដ-១៩ ហើយចំពោះការប៉ាន់ស្មានថ្មីៗនេះ សម្រាប់ឆ្នាំ ២០២១ ត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នឹងមាននិរន្តរភាពប្រសើរវិញសម្រាប់ដំណាច់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ សេដ្ឋកិច្ចចាប់ផ្តើមដើរឡើងវិញ ដោយសារកំណើននៃការនាំចេញផលិតផល និងកាតព្វកិច្ចប្រសើរនៅក្នុងវិស័យកសិកម្ម។ ដោយសារមានការបន្តបន្ទុយលក្ខខណ្ឌធ្វើដំណើរនៅចុងឆ្នាំ២០២១ យើងរំពឹងថា វិស័យទេសចរណ៍នឹងជួយចូលរួមចំណែកជំរុញកំណើនឡើងវិញជាបណ្តើរៗ ឈានទៅ ដល់កំណើនមុនរបស់កូវីដ-១៩ កើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ក៏បានសម្របខ្លួនទៅនឹងស្ថានភាពវិបត្តិដែលបានកើតឡើងនេះផងដែរ។ យើងបានរៀបចំកិច្ចការអាទិភាពឡើងវិញ ប្រកបដោយភាពប្រុងប្រយ័ត្ន ដោយយកសុខុមាលភាពរបស់និយោជិត និងអតិថិជនរបស់យើងជាអាទិភាពដំបូងមុខគេ។ នៅដំណាក់កាលខ្ពស់បំផុតនៃការឆ្លងរីករាលដាល យើងក៏បានអនុវត្តនូវវិធានការ ការកាត់បន្ថយទំនាក់ទំនងជួបផ្ទាល់រវាងបុគ្គលិករបស់យើង ជាមួយនឹងអតិថិជន ដូចជា ការបង្កើតនីតិវិធីប្រតិបត្តិការពីចម្ងាយ ហើយ និងការអនុញ្ញាតឱ្យបុគ្គលិករបស់យើងធ្វើការពីផ្ទះ។ យើងក៏បានជួយ អតិថិជនរបស់យើងជាច្រើននាក់ផងដែរដែលបានជួបប្រទះនូវការលំបាកផ្នែកហិរញ្ញវត្ថុ បណ្តោះអាសន្ន ដោយផ្តល់ជូននូវជម្រើសបង់សងដែលអាចអនុវត្តបាន។ យើងអាចបន្តប្រតិបត្តិការអាជីវកម្មបានយ៉ាងរលូន សូម្បីតែក្នុងគ្រា ជួបនឹងវិបត្តិក៏ដោយ ដោយយើងបានបង្កើតនូវ បណ្តាញទំនាក់ទំនងយ៉ាងរលូនរវាងក្រុមប្រឹក្សាភិបាល ជាមួយនឹង គណៈគ្រប់គ្រងដែលអាចឱ្យយើង ដោះស្រាយបានភ្លាមៗទៅនឹងបញ្ហាប្រឈមចំពោះមុខ។

“ដើម្បីទប់ទល់ជាមួយនឹងវិបត្តិដែលបានកើតឡើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាក់ស៊ីម៉ា បានរៀបចំកិច្ចការអាទិភាពឡើងវិញជាបន្ទាន់ ហើយក៏នៅតែប្តេជ្ញាចិត្តដើម្បីរីកចម្រើនទៅមុខ ក្នុងន័យរក្សានូវអត្ថប្រយោជន៍ដ៏ល្អបំផុតជូនដល់ភាគីពាក់ព័ន្ធទាំងអស់របស់យើង”

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា នៅតែទទួលបានលទ្ធផលហិរញ្ញវត្ថុជាវិជ្ជមាន ទោះបីមានកម្រិតទាបជាងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។ ដែលឆ្លុះបញ្ចាំងពី ភាពប្រុងប្រយ័ត្នរបស់យើងនៅក្នុងស្ថានភាពបែបនេះ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង បានធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងការវាយតម្លៃកម្រិតនៃផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ហើយយើងក៏មានតម្លាភាពចំពោះ អ្នកផ្តល់ប្រាក់កម្ចី និងភាគទុនិករបស់យើង នៅក្នុងរបាយការណ៍របស់យើងអំពីការវាយតម្លៃនេះ។ ការគាំទ្រយ៉ាងពេញលេញពី អ្នកផ្តល់ប្រាក់កម្ចី និងភាគទុនិករបស់យើង ធ្វើឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា រក្សាបាននូវជំហរហិរញ្ញវត្ថុ និងសន្តិសុខភាពដ៏រឹងមាំ ទោះស្ថិតក្នុងគ្រាដ៏ លំបាកនេះក្តី។

នៅក្នុងឆ្នាំ២០២១ យើងប្រហែលជាបានត្រឹមតែស្ថានភាពឡើងវិញពីស្ថានភាពដ៏លំបាកនេះ ប៉ុន្តែប៉ុន្តែយើងនៅតែប្តេជ្ញាចិត្ត ក្នុងការប្រែប្រួល ម៉ាក់ស៊ីម៉ា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ។ ហើយយើង ក៏យកឱកាសនេះ ដើម្បីជ្រើសរើសម្តងទៀតគឺដោយការដាក់បញ្ចូលរួមគ្នា អំពីកំណើនរបស់យើង អាជីវកម្ម, ធនធានមនុស្ស ដំណើរការ ហើយនិងបច្ចេកវិទ្យា ព្រមទាំងអភិបាលកិច្ចរបស់យើងឱ្យកាន់តែរឹងមាំ។ នៅក្នុងឆ្នាំ២០២០ យើងបានចាប់ផ្តើមអនុវត្ត យុទ្ធសាស្ត្របរិក្ខេបទី៣ដំណាក់កាល ហើយនឹងបន្តធ្វើឱ្យ ម៉ាក់ស៊ីម៉ា ទទួលបាននូវឱកាសនៃការចំណាយ ប្រសិទ្ធផលប្រតិបត្តិការ និងភាពងាយស្រួលសម្រាប់អតិថិជន ព្រមទាំងជួយជំរុញម៉ាក់ស៊ីម៉ា បង្កើននូវសមត្ថភាពក្នុងការប្រកួតប្រជែងផងដែរ។ យើងពិតជាមានសេចក្តីសោមនស្សក្រៃលែងដែលបានធ្វើដំណើរជាមួយអតិថិជន និងភាគីពាក់ព័ន្ធរបស់យើងយ៉ាងស្នាហាប់ ដើម្បីបន្តទៅខាងមុខនេះ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាភិបាល ដែលតែងតែផ្តល់សេចក្តីណែនាំ និងការគាំទ្រ គ្រប់ពេល។ ហើយខ្ញុំក៏សូមអរគុណជាពិសេសផងដែរចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ក្នុងការប្តេជ្ញាចិត្តយ៉ាងស្វិតស្វាញ ខិតខំធ្វើការ និងការលះបង់ខ្ពស់ នៅក្នុងគ្រាដ៏លំបាកនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះស្ថាប័នដៃគូ និងភាគទុនិករបស់យើង ដែលតែងតែផ្តល់នូវទំនុកចិត្តជានិច្ចនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ម៉ាក់ស៊ីម៉ា នៅតែជាគ្រឹះស្ថានមួយដ៏រឹងមាំ និងមាន ស្ថេរភាព ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំនៅតែបន្តប្តេជ្ញាចិត្តដឹកនាំ និងជ្រោមជ្រែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ាឱ្យឆ្ពោះទៅមុខសម្រេចបាន តាមចក្ខុវិស័យ និងបេសកកម្ម។



លោកបណ្ឌិត អង ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

សារ ពី អគ្គនាយក



“យើងរួមគ្នាជាមួយអតិថិជនរបស់យើងដើម្បីឆ្ពោះទៅ រកភាពប្រសើរឡើងវិញក្នុងគ្រាដ៏លំបាកនេះ”

ក្នុងឆ្នាំ ២០២០ ជំងឺកូវីដ-១៩ បានរីករាលដាលជាសកល ហើយក៏បានរាលដាលមកដល់
ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ផងដែរ។

នៅក្នុងឆមាសទីមួយឆ្នាំនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះមហន្តរាយនៃជំងឺកូវីដ-១៩
ដែលបានផ្ទុះឡើងយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើឲ្យ មានការរឹតបន្តឹង និងការបិទខ្ទប់ ដើម្បី
កាត់បន្ថយនូវផលប៉ះពាល់។ ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់កើតមានឡើងពី
មុនមក តាមការប៉ាន់ប្រម៉ានថ្មីៗនេះឃើញថា នៅក្នុងឆ្នាំ២០២១ អត្រាកំណើនទិន្នផល ក្នុង
ស្រុកសរុប ពិតប្រាកដ កើនឡើងត្រឹមចំនួន ៣% ទាបជាងការព្យាករណ៍ ៤% នៅក្នុងឆ្នាំ
២០២០។ បើទោះបីជាវិស័យផលិតកម្ម បានស្ទុះដើរឡើងវិញបន្តិច បន្ទាប់ពីមានការធ្លាក់ចុះ
នៅឆ្នាំ ២០២០ ក៏ដោយ ក៏វិស័យសេវាកម្ម ជាពិសេស វិស័យទេសចរណ៍ នៅពុំទាន់ស្ទុះដើរ
ឡើងវិញនៅឡើយទេ។

អតិថិជនភាគច្រើន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារ បរិបទ និងរបៀបរស់នៅតាម
គន្លងថ្មី ប៉ុន្តែបញ្ហាទាំងនេះ “ជារឿងធម្មតាថ្មីៗ”។ ជាមួយគ្នានេះ ម៉ាកស៊ីម៉ា ក៏បានពិនិត្យឃើញ
ផងដែរថា អតិថិជនជាច្រើន បានជួបប្រទះ ជាមួយការបាត់បង់ការងារធ្វើ រងការខូចខាត
ដោយសារការបិទខ្ទប់ និងអ្វីដែលសំខាន់ជាងគេបំផុត នោះគឺភាពភ័យខ្លាចនៃការឆ្លងជំងឺនេះ
ផងដែរ។ ប៉ុន្តែក្នុងកាលៈទេសៈណាក៏ដោយ យើងនៅតែជឿជាក់ថា ផ្នត់គំនិតរបស់ ស្ថាប័នមី
ក្រហិរញ្ញវត្ថុ នៅតែប្រឹងប្រែងធានា ផ្តល់នូវស្ថេរភាព ជូនដល់អតិថិជន និងម្ចាស់អាជីវកម្មនានា
តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុ។ ហើយ ម៉ាកស៊ីម៉ា ក៏បានរៀបចំឲ្យមានផងដែរនូវ ការធ្វើ
កាលវិភាគសងប្រាក់ឡើងវិញ ការពន្យារពេលសងប្រាក់ និងការលើកលែងប្រាក់ពិន័យ ចំពោះ
អតិថិជនដែលជួបប្រទះនឹងការលំបាកក្នុងការទូទាត់សងត្រឡប់តាមកិច្ចសន្យាខ្ចីប្រាក់។
បន្ថែមពីនេះទៀត ក្រុមការងារ ម៉ាកស៊ីម៉ា ក៏បានរួបរួមគ្នា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រ
អតិថិជន គ្រប់ពេលវេលា ស្របតាមគោលការណ៍នៃការគាំពារអតិថិជនរបស់យើង ក៏ដូចជាសេ
ចក្តីណែនាំពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។


នៅក្នុងកាលៈទេសៈនេះ កំណើនអាជីវកម្មរបស់យើងមានការធ្លាក់ចុះ ជាបណ្តោះអាសន្ន
ហើយយើងក៏ជួបប្រទះនឹងការកើនឡើងនូវ ហានិភ័យសំពាធនធាន ផងដែរ ប៉ុន្តែនៅក្នុងឆ្នាំ
២០២១ សញ្ញានៃភាពល្អប្រសើរក៏ចាប់ផ្តើមបង្ហាញឡើងវិញជាបណ្តើៗ ទាំងល្បឿន នៃ
កំណើន និងផលប៉ះពាល់ នៃហានិភ័យសំពាធនធាន។ ទន្ទឹមនឹងនេះ យើងក៏បានបន្ត
រៀបចំនូវកិច្ចការ ដើម្បីត្រៀមសម្រាប់ថ្ងៃអនាគតផងដែរ។ ទីមួយគឺពិនិត្យមើលលើសកម្មភាព
អាជីវកម្មបច្ចុប្បន្ន ប្រសិទ្ធភាព និងគ្រោងចំណាយ ។ ទីពីរគឺការវិនិយោគលើប្រព័ន្ធខ្ចីជីវថវិកា និង
អាជីវកម្មថ្មីៗ ហើយចុងក្រោយ គឺពង្រឹងមូលដ្ឋានគ្រឹះរបស់គ្រឹះស្ថាន។ ទាំងនេះគឺជាគោល
ដើម្បី ឲ្យ ម៉ាកស៊ីម៉ា រីកចម្រើនឡើងវិញ នៅឆ្នាំ២០២២ និងតទៅមុខទៀត។

លោក ប៉ា ប៉ុណ្ណវិធី
អគ្គនាយក

ជាចុងក្រោយ តាំងនាមឲ្យគណៈគ្រប់គ្រង ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាង
ជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុន ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល ចំពោះ
ការដឹកនាំដ៏សកម្ម ការគាំទ្រ និងការណែនាំ និងសូមថ្លែងអំណរគុណចំពោះភាគីដែលពាក់ព័ន្ធ
ទាំងអស់ រួមទាំងអតិថិជន អ្នកនិយ័តករ វិនិយោគិន និងដៃគូធនាគារ និងហិរញ្ញវត្ថុ ចំពោះការ
ជឿទុកចិត្ត មកលើ ម៉ាកស៊ីម៉ា ដើម្បី ម៉ាកស៊ីម៉ា រីកចម្រើន និងសម្រេចបានតាមនូវបេសកកម្មរបស់
យើង បើទោះបីជាមានចន្លោះខ្វះខាត ក្នុងអំឡុងពេលដ៏លំបាកនេះក៏ដោយ។ ភាពរឹងមាំ និងភាព
រីកចម្រើនរបស់ ម៉ាកស៊ីម៉ា បានមកពីការយកចិត្តទុកដាក់ខ្ពស់ និងការបំពេញការងារ របស់
បុគ្គលិក គ្រប់ជាន់ថ្នាក់ និងការជឿទុកចិត្តពីសំណាក់អតិថិជន ដែលបានគាំទ្រប្រើប្រាស់សេវាកម្ម
របស់ ម៉ាកស៊ីម៉ា។



លោក ប៉ា ប៉ុណ្ណវិធី
អគ្គនាយក



សង្ខេប សមិទ្ធផលសំខាន់ៗ



	៣១ ធ្នូ ២០២១	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
សមិទ្ធផលហិរញ្ញវត្ថុ (CIFRS for SME)			
ផលប័ត្រឥណទានសរុប (គិតជាដុល្លារអាមេរិក)	២១.៩៩២.៣៤២	២០.៩៩៧.៦៤៩	២១.៤២៤.៥៩៨
ទ្រព្យសកម្មសរុប (គិតជាដុល្លារអាមេរិក)	២៦.៥៥៨.៥៤៤	២៤.៧៧៩.០៧០	២៣.៩១៤.៥៩៨
ប្រាក់ឥណទានសរុប (គិតជាដុល្លារអាមេរិក)	១៦.៦២៨.១៧០	១៥.០២៧.៥៧២	១៤.៧១៥.៣៩២
បំណុលសរុប	១៧.២៧០.៩២៥	១៥.៦០៦.៧៧៨	១៥.២៩៩.១៦១
មូលធនសរុប	៩.២៨៧.៦១៩	៩.១៧២.២៩២	៨.៦៥៥.៤៣៧
ចំណូលសរុប	៤.០១១.៦៨១	៤.០៨៤.៣៩៩	៣.៩៩៣.៣៩៨
ប្រាក់ចំណេញសុទ្ធ	១១៥.៣២៧	៥១៦.៨៥៥	៥១៥.១៤៩
ចំណូលធៀបនឹងមូលធន	១.២៥%	៥.៨០%	៦.១០%
ចំណូលធៀបនឹងទ្រព្យសកម្ម	០.៤៥%	២.១១%	២.៣០%
ផ្នែកធនធានមនុស្ស			
ចំនួនមន្ត្រីឥណទាន	១០៩	៧៨	៦៨
ចំនួនអ៊ីមបេឡា	១៨៦	-	-
បុគ្គលិកសរុប	២៣២	១៩០	១៧១
សមិទ្ធផលប្រតិបត្តិការ			
ចំនួនឥណទានសកម្ម	៩.០៨៥	៦.៧៧៩	៧.២៧៧
ទំហំឥណទានជាមធ្យម	២.៤២១	៣ ០៩៨	២.៩៤៤
អតិថិជនសកម្ម	៨.០៣៥	៥ ៦០៥	៥.៨៧៤
ចំនួនអតិថិជនសម្រាប់មន្ត្រីឥណទានម្នាក់	៧៤	៧២	៨៦
ផលប័ត្រឥណទានមធ្យមសម្រាប់មន្ត្រីឥណទានម្នាក់	២០១.៧៦៥	២៦៩ ២០០	៣១៥.០៦៨
ចំនួនឥណទានដែលបានបញ្ចេញ	១៤.៧០៨.២៨៣	១៣ ៨០៣ ១១៨	១៨.២១៥.១១៧
ចំនួនអតិថិជនដែលបានផ្តល់ឥណទាន	៧.៦៣២	៤ ២២៥	៥.០៩៦
ទំហំឥណទានដែលបានបញ្ចេញជាមធ្យម	១.៩២៧	៣ ២៦៧	៣.៥៧៤
ហានិភ័យសំរៀតឥណទានយឺតចាប់ពី៣០ថ្ងៃ	១.៧៦%	១.០២%	០.៥៧%
ការគ្រប់ដណ្តប់នៃសេវាកម្ម			
ចំនួនសាខា	១៤	១៣	១៤
ចំនួនខេត្តដែលប្រតិបត្តិការ	៩	៨	៨
ចំនួនស្រុកដែលប្រតិបត្តិការ	៤៤	៣៨	៤៥
ចំនួនឃុំដែលប្រតិបត្តិការ	២២៦	២០៣	២៥២
ចំនួនភូមិដែលប្រតិបត្តិការ	១ ០១៩	៩៥៧	១.៣០០



លទ្ធផលឥណទាន

កំណើនប្រចាំឆ្នាំ ២០២១

៥ ភាគរយ កំណើនផលប្រតិបត្តិឥណទានសរុប	៣៤ ភាគរយ កំណើនគណនីឥណទានសកម្ម
៧ ភាគរយ កំណើនចំនួនឥណទានដែលបានបញ្ចេញ	៨១ ភាគរយ កំណើនចំនួនអតិថិជនដែលបានផ្តល់ឥណទាន



ផលប្រតិបត្តិឥណទានរបស់យើងកំពុងមានភាពប្រសើរឡើង បន្ទាប់ពីការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២០ ដោយសារឥទ្ធិពលជំងឺកូវីដ-១៩។


ម៉ាកស៊ីម៉ា មានកំណើនចំនួន គណនីឥណទានគួរឱ្យកត់សម្គាល់ ដោយសារតែការដាក់ជ័យនៃផលប្រតិបត្តិឥណទាន ទំហំតូចរបស់យើង។



ហានិភ័យសំរៀតឥណទាន PAR>30 និង ការលុបបំណុលចេញពីបញ្ជី មានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២២ ដែលវាបានបង្ហាញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ការវាយតម្លៃលើ សំវិធានធន និង ការលុបបំណុលចេញពីបញ្ជី យើងបានទំនាក់ទំនងទៅអ្នកផ្តល់ឥណទាន និងភាគទុនិករបស់យើងបានទានពេលវេលា។

ម៉ាកស៊ីម៉ា បានជួបឧបសគ្គក្នុងការលូតលាស់ និងគុណភាពឥណទាននៅពេលដែលជំងឺកូវីដ-១៩ មានការរាលដាលខ្លាំងនៅត្រីមាសទី២ ប៉ុន្តែយើងមានភាពប្រសើរឡើងវិញនៅចុងឆ្នាំ ២០២១។






ភាគីពាក់ព័ន្ធទូទៅប្រោសច្រើន គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា



របាយការណ៍ទូទៅ



តារាងទិន្នន័យ

ព័ត៌មានលម្អិតនៃការកាន់កាប់ភាគហ៊ុនរបស់ ម៉ាកស៊ីម៉ា មានដូចខាងក្រោម៖

	តម្លៃ (គិតជាដុល្លារ)	ចំនួនភាគហ៊ុន	ភាគរយ
Gojo & Company, Inc.	៣.១៤០.២៩០	៣១៤.០២៩	៦១.៦៣%
លោក អន ប៊ុនហាក់	១.០០០.០០០	១០០.០០០	១៩.៦៣%
លោកស្រី ស្រង់ ស៊ីវធី	៤៣០.០០០	៤៣.០០០	៨.៤៤%
លោកស្រី សារុន វិជ្ជា	៤២០.០០០	៤២.០០០	៨.២៤%
លោកជេត ច័ន្ទប្រសើរ	៥៥.០០០	៥.៥០០	១.០៨%
លោក ប៉ា ប៊ុណ្ណារិទ្ធ	៤៣.៨៥០	៤.៣៨៥	០.៨៦%
លោក ប៉ា ប៊ុណ្ណារិទ្ធ (តំណាងបុគ្គលិក)	៦.១៥០	៦១៥	០.១២%
	៥.០៩៥.២៩០	៥០៩.៥២៩	១០០.០០%

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ម៉ាកស៊ីម៉ា មានសមាជិកចំនួនប្រាំមួយរូប ដែលពីររូបជាសមាជិកឯករាជ្យដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ។



លោកបណ្ឌិត អង ប៊ុនហាក់, ប្រធានក្រុមប្រឹក្សាភិបាល

លោកបណ្ឌិត អង ប៊ុនហាក់ ជាប្រធានក្រុមប្រឹក្សាភិបាល និងជាសមាជិក ស្ថាបនិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។ លោក ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាបំណាច់ឆ្នាំ២០១១។ មុនពេលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា លោកបណ្ឌិត ប៊ុនហាក់ បម្រើការងារជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៅធនាគារពាណិជ្ជ ប៉ាស៊ីហ្វិក ១៩៩៥-២០០០។

លោកបណ្ឌិត អង ប៊ុនហាក់ ទទួលបាន សញ្ញាបត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ Preston University នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៩។ លោកបណ្ឌិត ប៊ុនហាក់ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ នំរតុន ប្រទេសកម្ពុជា និង ពីសាកលវិទ្យាល័យ Ateneo De Zamboanga ប្រទេស ហ្វីលីពីន នៅក្នុងឆ្នាំ២០០៣។ នៅក្នុង ឆ្នាំ១៩៩៥ លោកបណ្ឌិត អង ប៊ុនហាក់បានទទួលបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (BBA) ពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ នៅក្នុងប្រទេសកម្ពុជា។



លោក Taejun Shin, តំណាងក្រុមហ៊ុន Gojo & Company, Inc. អភិបាល

លោក Taejun Shin ជាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Gojo & Company, Inc., ដែលជា ភាគទុនិកចម្បងរបស់ ម៉ាកស៊ីម៉ា។ លោក Taejun បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្រុមហ៊ុន Morgan Stanley និង Unison Capital ជាអ្នកជំនាញផ្នែកវិនិយោគ។ ខណៈពេលបម្រើការងារ ក្នុងវិស័យហិរញ្ញវត្ថុ លោក Taejun បានបង្កើត អង្គការ Living in Peace ក្នុងឆ្នាំ២០០៧ និងបង្កើតមូលនិធិវិនិយោគ លើ វិស័យមីក្រូហិរញ្ញវត្ថុ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រវិនិយោគរបស់ប្រទេស ជប៉ុន នាឆ្នាំ២០០៩។ លោកគឺជា Young Global Leader នៃវេទិកាសេដ្ឋកិច្ចពិភពលោក និងជាសមាជិកស្ថាបនិក វ័យក្មេងនៃ Endeavor Japan។ លោក ត្រូវបាន ទស្សនាវដ្តី Harvard Business Review របស់ប្រទេសជប៉ុន ជ្រើសរើសជា អគ្គនាយកឆ្នើមទាំង ២០ ដែលមានអាយុតិចជាង ៤០ឆ្នាំ។

លោក Taejun Shin បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងច្បាប់ពីសាកល វិទ្យាល័យ Waseda Graduate School of Finance និងទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ពីសាកល វិទ្យាល័យ នយោបាយ និងសេដ្ឋកិច្ច នៅប្រទេសកូរ៉េ។



លោក Sanjay Gandhi អភិបាល


លោក Sanjay Gandhi ជាសហស្ថាបនិក និងជានាយកប្រតិបត្តិវិនិយោគ នៃ ក្រុមហ៊ុន Gojo & Company, Inc.,។ លោកបានចាប់ផ្តើម អាជីពរបស់គាត់ជា អ្នកគ្រប់គ្រងសវនកម្ម បន្ទាប់មក លោក បានចូលប្រឡូក ក្នុង វិស័យហិរញ្ញវត្ថុ និងធនាគារជាមួយ ក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌា អស់រយៈពេល៨ឆ្នាំ។ ចាប់ តាំងឆ្នាំ២០០៣ មក លោក Sanjay បានធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយក្លាយជាអ្នកជំនាញខាងវិ ស័យនេះ។ លោក Sanjay មានបទពិសោធន៍លើការធ្វើចំណាត់ថ្នាក់ស្ថាប័ន មីក្រូហិរញ្ញវត្ថុជិត ១៥០ គ្រឹះស្ថាន នៅក្នុង ២៥ ប្រទេស ហើយលោកបានអនុម័តរបាយការណ៍វាយតម្លៃ MFI ជាង 400 ដែលរួមមាន ទាំង World Bank, ADB, UNDP, Cordaid និង Mercy Corps. លោក ជាអគ្គនាយកប្រចាំផ្នែកវិភាគលើ ឥណទាន និងការធ្វើចំណាត់ថ្នាក់ ជាច្រើនកន្លែងជុំវិញពិភពលោក។ ក៏ លោក ក៏ធ្លាប់បង្កើតសិក្ខាសាលាជា ច្រើន ខាងផ្នែកគ្រប់គ្រងហានិភ័យ ដល់បុគ្គលិកនៅក្នុងគ្រឹះស្ថានមួយចំនួននៅក្នុងប្រទេសកម្ពុជា។

លោក Sanjay Gandhi បានបញ្ចប់ថ្នាក់សិក្សាពីសាកលវិទ្យាល័យ Delhi និងទទួលសញ្ញាបត្រជំនាញ គណនេយ្យ (CA) នៅប្រទេសឥណ្ឌា។

លោក ប៉ា ប៊ុណ្ណារិទ្ធី អភិបាល

លោក ប៉ា ប៊ុណ្ណារិទ្ធី បានចូលរួមជាមួយម៉ាកស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ២០០០ ហើយលោកបានដឹកនាំស្ថាប័នឲ្យមានស្ថេរភាព និងជោគជ័យជាង ២០ ឆ្នាំក្នុងនាមជាអគ្គនាយក ចាប់តាំងពីឆ្នាំ ២០១៥។ មុនពេលលោកចូលរួមជាមួយ ម៉ាកស៊ីម៉ា លោក ប៊ុណ្ណារិទ្ធី បានបម្រើការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅ អង្គការ LWS (១៩៩៨-២០០០) ប្រធានគណនេយ្យនៅធនាគារពាណិជ្ជ Pacific Commercial Bank (១៩៩៥-១៩៩៨) និង ជាអនុប្រធានការិយាល័យ ឥណទាន នៃធនាគារជាតិ នៃកម្ពុជា នៅខេត្តកំពត (១៩៨០-១៩៩៥)។

លោក ប៊ុណ្ណារិទ្ធី ទទួលបានបរិញ្ញាបត្រគណនេយ្យហិរញ្ញវត្ថុ និងធនាគារ នៅក្នុង ឆ្នាំ១៩៨៦ នៅក្នុង ប្រទេសកម្ពុជា។



លោកស្រី Ewa Janikowska អភិបាលឯករាជ្យ

លោកស្រី មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុង កិច្ចការខាង ប្រតិបត្តិ និងទីប្រឹក្សា ក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្ដោតសំខាន់ទៅលើខាងប្រតិបត្តិការ គុណភាពឥណទាន ហានិភ័យប្រតិបត្តិតាម និងការគ្រប់គ្រងផ្នែកសវនកម្មផ្ទៃក្នុង។ លោកស្រី បានផ្តល់សេវាកម្ម ដល់ក្រុមស្ថាប័នហិរញ្ញវត្ថុធំៗ ធនាគារ និងក្រុមហ៊ុនវិនិយោគ ហើយ លោកស្រី ក៏ធ្លាប់បានបម្រើការងារ ឱ្យអង្គភាពសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល ផងដែរ។ ហើយលោកស្រីក៏ធ្លាប់ ជាប្រធានផ្នែកគ្រប់គ្រងហានិភ័យ នៃធនាគារ Azizi (២០១៧-២០២០) និង ធនាគារ The First Microfinance (២០១៦-២០២៧)។

លោកស្រី Ewa Janikowska ទទួលបានបរិញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក និង អនុបណ្ឌិតផ្នែកគ្រប់គ្រង និងទីផ្សារ ពីសាកលវិទ្យាល័យ Warsaw ប្រទេសប៉ូឡូញ។ អ្នកស្រីក៏ទទួលបានបរិញ្ញាបត្រ ត្រួតពិនិត្យការក្លែងបន្លំ, អ្នកគ្រប់គ្រងហានិភ័យ, អ្នកគ្រប់គ្រងគុណភាព និងសវនករ ផងដែរ។



លោក Christophe Forsinetti អភិបាលឯករាជ្យ

លោក Christophe Forsinetti គឺជាសហគ្រិន មួយរូប ដែលបានចូលរួមបង្កើតក្រុមហ៊ុន ជាង ១០ ក្រុមហ៊ុនតាមរយៈការវិនិយោគលើ វិស័យបដិសណ្ឋារកិច្ច និងវិស័យហិរញ្ញវត្ថុ។ គម្រោងសំខាន់របស់គាត់រួមមាន ដីអីល ហ្វាយនែន ដោយលោកបានអភិវឌ្ឍទៅជាក្រុមហ៊ុនភតិសន្យា ដែលឈានមុខគេនៅក្នុងអាស៊ីអាគ្នេយ៍ ហើយមានសាខាប្រតិបត្តិការចំនួន ២៥០ សាខា បុគ្គលិកចំនួន ៨០០ នាក់ នៅក្នុងរយៈពេល ៣ ឆ្នាំ។ បច្ចុប្បន្នលោកជានាយកគ្រប់គ្រង នៃក្រុមហ៊ុន Strategic Hospitality REIT ជាក្រុមហ៊ុនវិនិយោគដែលមានតម្លៃ ១៥០ លានដុល្លារអាមេរិក ហើយបានចុះបញ្ជីនៅផ្សារភាគហ៊ុនប្រទេសថៃ ហើយលោកជា ស្ថាបនិកក្រុមហ៊ុន OBOR Capital Co., Ltd និង OBOR Management Co., Ltd ផងដែរ។

លោក Christophe Forsinetti បានទទួលសញ្ញាបត្របណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ភូមិសាស្ត្រនយោបាយពីសាកលវិទ្យាល័យ នៃទីក្រុងប៉ារីស។



គណៈកម្មការរបស់ក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ន ម៉ាកស៊ីម៉ានគណៈកម្មការចំនួន ពីរ រួមមាន គណៈកម្មការហានិភ័យនិងប្រតិបត្តិកម្ម និង គណៈកម្មការសវនកម្ម ដែលមានតួនាទីសំខាន់ក្នុងការដោះស្រាយ និងរាយការណ៍អំពីបញ្ហាដែលត្រូវការការសម្រេចចិត្តនិងអនុម័តពី ក្រុមប្រឹក្សាភិបាល។ គណៈកម្មការនីមួយៗមានមុខងារនិងទំនួលខុសត្រូវក្នុងការ ដាក់ស្នើ សមាសភាព ដំណើរការរាយការណ៍ និងផ្សេងៗទៀតនឹងមានរៀបរាប់លម្អិតក្នុងមុខងាររៀងៗខ្លួន។

គណៈកម្មការហានិភ័យនិងប្រតិបត្តិកម្ម

គណៈកម្មការហានិភ័យនិងប្រតិបត្តិកម្មមានតួនាទីក្នុងការជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យទៅលើក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យនិងប្រតិបត្តិកម្មរបស់ម៉ាកស៊ីម៉ាន។ មុខងារហានិភ័យរបស់ម៉ាកស៊ីម៉ានរួមមាន ហានិភ័យឥណទាននិងការប្រមូលផ្តុំ, ហានិភ័យទីផ្សារ (ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) ហានិភ័យសន្ទនីយភាព ភាពគ្រប់គ្រាន់នៃដើមទុន និងហានិភ័យប្រតិបត្តិការ (រួមមាន ហានិភ័យបច្ចេកវិទ្យាព័ត៌មាន និង សន្តិសុខប្រព័ន្ធ, ហានិភ័យនៃការប្រើប្រាស់សេវាឥតគិតថ្លៃ និងផលិតផល/សកម្មភាពថ្មីៗ មុខងារប្រតិបត្តិការតាម រួមមាន មុខងារ ទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រក្សា និងវិធានការការពារកិច្ចទុកដាក់ស្តារអតិថិជន គោលនយោបាយ និងនីតិវិធីវិស្វកម្មវិទ្យា ការការពារនិងដោះស្រាយស្ថានភាពទំនាស់ផលប្រយោជន៍ និងប្រតិបត្តិកម្ម ច្បាប់ និងបញ្ហាជាធរមាន បទដ្ឋានវិជ្ជាជីវៈ និងក្រុមសីលធម៌ បទបញ្ជាដោយឡែកផ្សេងទៀតចេញដោយអាជ្ញាធរ ព្រមទាំងគោលនយោបាយផ្ទៃក្នុងនិងសេចក្តីណែនាំរបស់ ម៉ាកស៊ីម៉ាន ។

គណៈកម្មការគ្រប់គ្រងហានិភ័យ និង ប្រតិបត្តិកម្មមានសមាជិកបីរូបរួមមាននាយកមិនប្រតិបត្តិ ដែលភាគច្រើនជាអភិបាលឯករាជ្យ រួមទាំងប្រធានគណៈកម្មការ។ សមាជិកទាំងអស់នៃគណៈកម្មការមានមុខងារចំណេះដឹង ការគ្រប់គ្រងហានិភ័យ ចំណេះដឹងគ្រប់គ្រាន់អំពីការប្រឈមមុខនឹងហានិភ័យរបស់ ម៉ាកស៊ីម៉ាន និងបរិបទនៃបទប្បញ្ញត្តិរបស់ស្ថាប័នទាំងមូល។ កិច្ចប្រជុំគណៈកម្មាធិការត្រូវបានធ្វើឡើងជាទៀងរាល់ត្រីមាសម្តង ឬលើសពីនេះ ក្នុងករណីចាំបាច់ណាមួយ។

សមាជិកគណៈកម្មការហានិភ័យនិងប្រតិបត្តិកម្ម មានដូចខាងក្រោម៖

សមាជិក	តួនាទី/មុខងារ
លោកស្រី Ewa Janikowska អភិបាលឯករាជ្យ	ប្រធាន
លោក Sanjay Gandhi នាយកមិនប្រតិបត្តិ	សមាជិក
លោក Christophe Forsinetti អភិបាលឯករាជ្យ	សមាជិក

ប្រធាននាយកដ្ឋានគណៈកម្មការហានិភ័យនិងប្រតិបត្តិកម្ម ដើរតួនាទីជាលេខាគណៈកម្មការ។

សមិទ្ធផលរបស់គណៈកម្មការហានិភ័យនិងប្រតិបត្តិកម្មសម្រាប់ឆ្នាំ២០២១រួមមាន៖

- ការជ្រើសរើស និងតែងតាំង ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកថ្មី
- បានអនុម័តគោលនយោបាយរបស់ គណៈកម្មការហានិភ័យនិងប្រតិបត្តិកម្ម
- បានអនុម័តលើមធ្យោបាយប្រើប្រាស់ដើម្បីត្រួតពិនិត្យ សម្រាប់កិច្ចព្រមព្រៀង និងហានិភ័យហិរញ្ញវត្ថុ
- បានត្រួតពិនិត្យនិងតាមដាន ប្រតិបត្តិកម្មដែលពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ម៉ាកស៊ីម៉ាន
- ការអនុវត្តវិធានការគ្រប់គ្រងហានិភ័យ ដើម្បីធានាឱ្យបាននូវការបន្តអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងការចម្លងក្នុងសហគមន៍នៃជំងឺកូវីដ-១៩។

គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្មមានតួនាទី ជួយក្រុមប្រឹក្សាភិបាលក្នុងការ ត្រួតពិនិត្យមើលពីប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង នៅក្នុងបរិបទនៃប្រព័ន្ធក្នុងការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យរបស់ស្ថាប័នទាំងមូល ត្រួតពិនិត្យមើលលើសុចរិតភាព នៃរបាយការណ៍ហិរញ្ញវត្ថុ គណនេយ្យ និងដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រាកដថាគោលនយោបាយរបស់ស្ថាប័នគឺស្របតាមបទបញ្ញត្តិ និងត្រួតពិនិត្យលើឯករាជ្យភាពរបស់សវនករផ្ទៃក្នុង និងសវនករខាងក្រៅ។

គណៈកម្មការសវនកម្មមានសមាជិកបីរូប ដែលភាគច្រើនជាអភិបាលឯករាជ្យ រួមទាំងប្រធានគណៈកម្មាធិការសវនកម្ម។ សមាជិកទាំងអស់នៃគណៈកម្មាធិការមានមុខងារចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ។ កិច្ចប្រជុំគណៈកម្មាធិការត្រូវបានធ្វើឡើងជាទៀងរាល់ត្រីមាសម្តង ឬលើសពីនេះ ក្នុងករណីចាំបាច់ណាមួយ។

សមាជិកគណៈកម្មការសវនកម្ម មានដូចខាងក្រោម៖

សមាជិក	តួនាទី/មុខងារ
លោក Christophe Forsinetti អភិបាលឯករាជ្យ	ប្រធាន
លោក ប៉ា ប៊ុណ្ណិវិទ្យា អភិបាល	សមាជិក
លោកស្រី Ewa Janikowska អភិបាលឯករាជ្យ	សមាជិក

ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើរតួនាទីជាលេខាគណៈកម្មការ។

សមិទ្ធផលរបស់គណៈកម្មការសវនកម្មសម្រាប់ឆ្នាំ២០២១រួមមាន៖

- ការជ្រើសរើស និងតែងតាំង ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកថ្មី
- បានធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់គណៈកម្មការសវនកម្ម
- អនុម័តគម្រោងផែនការការអនុវត្តការងារសវនកម្មផ្ទៃក្នុង កាលវិភាគសម្រាប់ឆ្នាំ ២០២១
- បានត្រួតពិនិត្យរបាយការណ៍ប្រចាំឆ្នាំរបស់សវនកម្មផ្ទៃក្នុង របាយការណ៍ត្រួតពិនិត្យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃ និង សវនកម្មរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមុននឹងរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ
- បានត្រួតពិនិត្យដំណើរការប្រតិបត្តិការអាជីវកម្ម និង ការគ្រប់គ្រងត្រូវបានធ្វើសវនកម្មយោងតាមវិធីសាស្ត្រផ្នែកលើហានិភ័យ
- សវនករផ្ទៃក្នុងបានពិភាក្សាពីលទ្ធផលនៃការវាយតម្លៃ និងរាយការណ៍អំពីការសង្កេត ការកើនឡើង អនុសាសន៍ និងយោបល់នានា រចនាសម្ព័ន្ធទាំងអស់ជាមួយថ្នាក់គ្រប់គ្រង

គណៈគ្រប់គ្រង



លោក លោក ប៉ា ប៉ុណ្ណាវិទ្យា
នាយកប្រតិបត្តិ

លោក ប៉ា ប៉ុណ្ណាឌី បានចូលរួមជាមួយម៉ាក់ស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ ២០០០ ហើយ លោកបានដឹកនាំស្ថាប័នឲ្យមានស្ថេរភាព និងជោគជ័យជាង ២០ ឆ្នាំ មកហើយ លោកត្រូវបានតែង អគ្គនាយកចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមជា អគ្គនាយក លោកបានដឹកនាំ ដាក់ទិសដៅ និងទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាល។

មុនពេល លោកចូលរដ្ឋាភិបាល ម៉ាក ស៊ីម៉ា លោក ប៉ុណ្ណាវិទ្យី បានបម្រើ ការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅ អង្គការ LWS(១៩៩៨-២០០០) ជាប្រធាន គណនេយ្យនៅធនាគារពាណិជ្ជ Pacific Commercial Bank (១៩៩៥-១៩៩៨) និង ជាអនុប្រធានការិយាល័យឥណទាន នៃ ធនាគារជាតិ នៃកម្ពុជា នៅ ខេត្តកំពត (១៩៨០-១៩៩៥)។

លោក ប៉ា ប៊ុណ្ណារិទ្ធិ ទទួលបាន
បរិញ្ញាបត្រគណនេយ្យ ហិរញ្ញវត្ថុ
និងធនាគារ នៅក្នុង ឆ្នាំ១៩៨៦
នៅក្នុង ប្រទេសកម្ពុជា និងទទួល
បរិញ្ញាបត្រផ្នែកគ្រប់គ្រងគ្រប់គ្រង
ពាណិជ្ជកម្មឆ្នាំ ១៩៨៦។



លោកស្រី ស្រេង ស៊ីវឆេង
នាយិកាប្រតិបត្តិការហិរញ្ញវត្ថុ

លោកស្រី ស្រែង ស៊ីវឆែង បាន
ចូលរួមជាមួយម៉ាកស៊ីម៉ា ចាប់តាំង
ពីការបង្កើតក្រុមហ៊ុនតំបូងនៅឆ្នាំ
២០០០។ លោកស្រីបានផ្តល់នូវ
ភាពជាអ្នកដឹកនាំ ទិសដៅ និងការ
គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងធនធាន
មនុស្ស ហើយក៏ដូចជាការ ផ្តល់ជា
អនុសាសន៍ យុទ្ធសាស្ត្រ ដល់ អគ្គ
នាយក និងផ្នែក ប្រតិបត្តិការ និង
ទទួលខុសត្រូវក្នុងការផ្តួចផ្តើម
គំនិតស្វែងរកប្រភពទុន។

មុនពេលចូលរួមជាមួយ ម៉ាកស៊ីម៉ាលោកស្រីជាប្រធានផ្នែកប្រាក់បញ្ញើនៅធនាគារពាណិជ្ជកម្មប៉ាស៊ីហ្វិក (១៩៩៥ ដល់ ២០០០)។

លោកស្រី ស៊ីវីរេង បានទទួល
បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជ
កម្ម ឯកទេសគ្រប់គ្រង នៅវិទ្យា
ស្ថានជាតិគ្រប់គ្រងកម្ពុជា ហើយ
លោកស្រី បានបញ្ចប់ ថ្នាក់
បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រង
ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ
ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ
សេដ្ឋកិច្ច រាជធានីភ្នំពេញ។



លោក ញាណ វីរៈ
នាយកប្រតិបត្តិការ

លោក ញាណវីរៈ បានចូលរួមជាមួយ ម៉ាកស៊ីម៉ា នៅ ខែ កក្កដា ២០២១។ លោកបានដឹកនាំ ដាក់ទិសដៅ និងគ្រប់គ្រងប្រតិបត្តការរួមទាំង ផ្នែកឥណទាន ផងដែរ។

លោកវី: ធ្លាប់មានបទពិសោធន៍
ជានាយកប្រតិបត្តិនៅបាយ័នក្រេ-
ឌីត ជាអនុប្រធានាយកប្រតិបត្តិ
នៅ Cheng Fung Investment
Co. និង នាយកប្រតិបត្តិនៅ
Family Microfinance Plc.,
ប្រធានផ្នែកទីផ្សារ និង អភិវឌ្ឍន៍
ផលិតផលនៅ Cambodian
Post Bank Plc និង ជំនួយការ
ប្រធាន និង នាយកប្រតិបត្តិនៅ
Hattha Kaksekar Limited។

លោកវី: ទទួលបានសញ្ញាបត្រ
ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម នៅ
សាកលវិទ្យាល័យគ្រប់គ្រង និង
សេដ្ឋកិច្ច និង បានបញ្ចប់ថ្នាក់អនុ
បណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម ឯក
ទេសគ្រប់គ្រង ធនធានមនុស្ស
នៅសាកលវិទ្យាល័យ អេស៊ីន។



លោកស្រី Melissa Garcia
នាយិកាប្រតិបត្តិការឌីជីថលនិងម៉ាយ៉តជីង

លោកស្រី Melissa Garcia បានចូលរួម ជាមួយ ម៉ាកស៊ីម៉ា នៅខែកុម្ភៈ ២០២១ ជាទីប្រឹក្សាទីផ្សារ និងនៅក្នុងខែតុលា ២០២១ លោកស្រី បាន តម្លើងឋានៈជា នាយិកាប្រតិបត្តិ ទីដីថល និងម៉ាយីតជីង។ លោកស្រីទទួលខុសត្រូវគ្រប់គ្រងការអនុវត្តន៍យុទ្ធសាស្ត្រ ទីដីថល (DX) គ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងទទួលខុសត្រូវ ក្នុងការផ្សព្វផ្សាយដើម្បី លើកកម្ពស់ពីផលិតផល និង ឈ្មោះរបស់ម៉ាកស៊ីម៉ា។

មុនពេលចូលរួមជាមួយ ម៉ាកស៊ីម៉ាលោកស្រីជា Head of Marketing, Brands and Communication នៅធនាគារ ឯកទេស វ៉ៃ ជាប្រធានផ្នែកទី នៅ Advanced Bank of Asia Ltd និង នាយកផ្នែកទីផ្សារនិងការអភិវឌ្ឍន៍អាជីវកម្មនៅ OKIDE Villa Co., LTD។

លោកស្រី Melissa បានទទួល
បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្ម
ឧស្សាហកម្មនៅមហាវិទ្យាល័យ
Recoletos de Cavite ពី San
Sebastian ក្នុងប្រទេសហ្វីលីពីន។



លោក យ៉ង់ ក

ប្រធាននាយកដ្ឋានប្រតិបត្តិការ

លោក យ៉ង់ ក បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ា នៅក្នុងឆ្នាំ ២០០៨ ជាមន្ត្រីឥណទាន លោក បានកាន់តំណែងជាច្រើនដូចជាជំនួយការអ្នក គ្រប់គ្រងឥណទាន ប្រធានសាខាកៀនស្វាយ និង ជាអនុប្រធាននាយកដ្ឋានឥណទាន។ បច្ចុប្បន្ននេះ លោកទទួលខុសត្រូវគ្រប់គ្រង ប្រតិបត្តិការសាខា របស់ ម៉ាកស៊ីម៉ា ទាំងអស់។

លោក ទទួលបានបរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យ អាស៊ីឌីប និងទទួលបានបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យកូម៉ង់នីតិសាស្ត្រ និង វិទ្យាស្ថានសេដ្ឋកិច្ច។



លោក សុខ កុសល

ប្រធាននាយកដ្ឋានស៊ីអេ

លោក សុខ កុសល បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០១១។ លោកត្រូវបានតម្កើងឋានៈជាប្រធាន ការិយាល័យសេវាកម្មនៅចោមចៅ អនុប្រធាននាយកដ្ឋានឥណទានទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចី និង អ្នកគ្រប់គ្រងគម្រោងឌីជីថល។ បច្ចុប្បន្ននេះលោកជា ប្រធាននាយកដ្ឋាន ស៊ីអេ លោក ទទួលខុសត្រូវដឹកនាំប្រតិបត្តិការ ស៊ីអេ ដែលរួមមានផ្នែកមន្ត្រីសម្របសម្រួលតាមតំបន់ និង ផ្នែកបម្រើសេវាកម្មអតិថិជន។

លោក ទទួលបានសញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យកូម៉ង់នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក ឈីម សីន

ប្រធាននាយកដ្ឋានជាន់ខ្ពស់ផ្នែកឥណទាន

លោក ឈីម សីន បានចូលរួមជាមួយ ម៉ាកស៊ីម៉ា នៅឆ្នាំ ២០១៥ ជាអនុប្រធាននាយកដ្ឋានឥណទាន និង ត្រូវបានតម្កើងឋានៈទទួលបន្ទុកនាយកដ្ឋានឥណទាន និងឥណទានប្រតិបត្តិការក្នុងឆ្នាំ ២០១៧។

មុនពេលចូលរួមជាមួយម៉ាកស៊ីម៉ា លោកធ្វើការជា មន្ត្រីឥណទាន គ្រូបណ្តុះបណ្តាលផលិតផលឥណទាន និង សេវាកម្មហិរញ្ញវត្ថុនៅ អម្រឹត ភីអិលស៊ី។

លោក ទទួលបាន បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យនៃកូន រាជធានី ភ្នំពេញ។



លោកស្រី ឡាយ ស៊ីនាថ

ប្រធាននាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល

លោកស្រី ឡាយ ស៊ីនាថ ជាបុគ្គលិកដំបូងរបស់ ម៉ាកស៊ីម៉ា ដែលចាប់ផ្តើមជាមួយម៉ាកស៊ីម៉ាក្នុងឆ្នាំ ២០០១។ លោកស្រីទទួលខុសត្រូវក្នុងការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅ និង ផ្នែកធនធានមនុស្ស និង ធ្វើការទំនាក់ទំនងជាមួយនិយោគករ ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីនាព្វ គណនេយ្យ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រកម្ពុជា។



លោក យាន ជាវិទូ

ប្រធាននាយកដ្ឋានព័ត៌មាន

លោក យាន ជាវិទូ បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០០៩។ លោកមានការកិច្ចក្នុងការគ្រប់គ្រងប្រតិបត្តិការ ព័ត៌មានវិទ្យាទាំងមូលរបស់ម៉ាកស៊ីម៉ា។

លោក បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងបរិញ្ញាបត្រផ្នែកអេឡិចត្រូនិច ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។ ក្នុងឆ្នាំ ២០១៥ លោកក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការធានាព័ត៌មានវិទ្យា និងសវនកម្មសន្តិសុខ នៅវិទ្យាស្ថានសាន់រ៉ាយស៍។



លោក Eduardo Boyose Jr

ប្រធាននាយកដ្ឋានផែនការសាជីវកម្មនិងគាំពារសង្គម

លោក Eduardo Boyose Jr បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០២១ បានធ្វើការជាអ្នករកទេសដង្ហែក IFRS ហើយត្រូវបានតម្កើងឋានៈជា នាយកដ្ឋានផែនការសាជីវកម្មនិងគាំពារ នៅខែតុលា ឆ្នាំ ២០២១។ លោកមានការកិច្ចជួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងការរៀបចំគំរោងផែនការសាជីវកម្មនិងវិភាគហិរញ្ញវត្ថុ ហើយលោកក៏ជាអ្នកដឹកនាំផ្នែកសកម្មភាពគាំពារសង្គមផងដែរ។

លោកធ្លាប់កាន់មុខតំណែងផ្នែកគ្រប់គ្រងដូចជាផ្នែក ផែនការសាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ផ្នែកសវនកម្មខាង ក្រៅ និងទីប្រឹក្សាហានិភ័យដែលជាស្ថាប័នឈានមុខគេក្នុង ប្រទេសកម្ពុជា កាតា និងហ្វីលីពីន។

លោក បានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Cebu ប្រទេសហ្វីលីពីន និងទទួលបានអាជ្ញាប័ណ្ណគណនេយ្យកម្ពុជាសាធារណៈដែលមានការទទួលស្គាល់នៅក្នុងប្រទេសហ្វីលីពីន។



លោកស្រី ទូច ពិសី

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី ទូច ពិសី បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០១៨។ អ្នកស្រីមានការកិច្ចចម្បងក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃនាយកដ្ឋានហិរញ្ញវត្ថុ រួមទាំងគណនេយ្យ ពន្ធ របាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងផែនការហិរញ្ញវត្ថុផងដែរ។

មុនពេលចូលរួមជាមួយម៉ាកស៊ីម៉ា លោកស្រីបានធ្វើការជាប្រធានជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង នៅ Aeon Specialized Bank, សវនករជាន់ខ្ពស់នៅ Price Waterhouse Cooper (PWC) និង សវនករនៅ Professional Consulting Group (PCG & Partner) ។

លោកស្រី បានបញ្ចប់ បរិញ្ញាបត្រហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) បរិញ្ញាបត្រគ្រប់គ្រងនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបន្តការសិក្សា ACCA នៅសាលា CamEd Business School។



លោក សុវណ្ណ ចាន់ដា

ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ

លោក សុវណ្ណ ចាន់ដា បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០១៩។ លោកទទួលខុសត្រូវក្នុងការត្រួតពិនិត្យមុខងារនិងគ្រប់គ្រងហានិភ័យរបស់ ម៉ាកស៊ីម៉ា និងគ្រប់គ្រងសកម្មភាពអនុលោមប្រចាំថ្ងៃ។ លោកព្យាយាមរក្សាធនធានកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការនៃក្រុមប្រឹក្សាភិបាល ដើម្បីធានាឯករាជ្យភាពនៃមុខងារប្រតិបត្តិការ និងហានិភ័យ។

មុនពេលចូលរួមជាមួយ ម៉ាកស៊ីម៉ា លោកបានធ្វើការនៅធនាគារ ACLEDA ចាប់ពីខែធ្នូ ឆ្នាំ ២០០២ ហើយនៅឆ្នាំ ២០១៤ដល់ ២០១៧ លោកបានបម្រើការជាជំនួយការអនុប្រធាន និងអ្នកគ្រប់គ្រងមន្ត្រីរដ្ឋបាលនៅសាខាភ្នំពេញហើយនៅឆ្នាំ ២០១៨ ដល់ ២០១៩ លោកបានបម្រើការជាជំនួយការអ្នកគ្រប់គ្រងផ្ទៃអនុលោម

លោក បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មផ្នែក ហិរញ្ញវត្ថុនិងធនាគារពី BBP ក្នុងឆ្នាំ ២០១៥។



កញ្ញា ជា ស្រីមុំ

អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

កញ្ញា ជា ស្រីមុំ បានចាប់ផ្តើមជាមួយម៉ាកស៊ីម៉ានៅក្នុងឆ្នាំ ២០២១ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ កញ្ញា មានតួនាទីរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មការសវនកម្មបក្សក្រុមប្រឹក្សាភិបាល។

មុនពេលចូលរួមជាមួយ ម៉ាកស៊ីម៉ា លោកស្រីមានបទពិសោធន៍បម្រើការដូចជាសវនកម្មផ្ទៃក្នុងជាន់ខ្ពស់នៅ CamGSM Co., Ltd (Cellcard Telecom) អ្នកគ្រប់គ្រងផ្នែកសវនកម្មហិរញ្ញវត្ថុនិងជាអ្នកគ្រប់គ្រងផ្នែកធានាគុណភាពសវនកម្មនិងជំនួយការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អ្នកគ្រប់គ្រងសវនកម្មនៅ ADVANS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ានិង Systems and Methods Supervisor នៅ Canada Bank។

កញ្ញា បានទទួលសញ្ញាបត្រ បរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងបរិញ្ញាបត្រ ព័ត៌មានវិទ្យា ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យមេគង្គ កម្ពុជា ក្នុងរាជធានីភ្នំពេញ ហើយ អ្នកស្រីថែមទាំង បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ កូម៉ង់នីតិសាស្ត្រ។

ដៃគូរបស់ម៉ាកស៊ីម៉ា



ធនាគារជាតិ នៃ កម្ពុជា
ប្រាក់រៀល. ស្ថិរភាព. អភិវឌ្ឍន៍.




Gojo & Company, Inc.



Luxembourg Microfinance
and Development Fund





ការគ្រប់គ្រង កិច្ចការគាំពារសង្គម

www.mnphn.gov.kh



គោលដៅសង្គម



ផ្តល់ឥណទានទឹកស្អាត និងអនាម័យ

បញ្ហានៃការបំពុលបរិស្ថាន អត្រានៃជំងឺផ្សេងៗ គឺជាក្តីបារម្ភដ៏ចម្បងរបស់យើងចំពោះអតិថិជន បរិស្ថាននិងសហគមន៍។ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ម៉ាកស៊ីម៉ា បានបង្កើតផលិតផលឥណទានទឹកស្អាត និងអនាម័យ ដើម្បីផ្តល់ប្រាក់កម្ចីដល់អតិថិជនកែលម្អជីវភាពរស់នៅ ដែលស្របតាមបេសកកម្មរបស់ម៉ាកស៊ីម៉ា ដោយមានគោលបំណងធ្វើឲ្យប្រសើរឡើងនៃស្តង់ដារសេដ្ឋកិច្ចសង្គម។ អត្ថប្រយោជន៍នៃផលិតផលឥណទានទឹកស្អាត និងអនាម័យចំពោះអតិថិជន ទី១) អតិថិជនមានសុខភាពល្អ ២) កាត់បន្ថយចំណាយគ្រួសារក្នុងការព្យាបាលជំងឺ ទី៣) ចំណេញពេលវេលាក្នុងការប្រកបមុខរបរទី៤) ជៀសវាងគ្រោះថ្នាក់ផ្សេងៗសម្រាប់ប្រជាជនកម្ពុជា ជាពិសេសកុមារដែលរស់នៅតំបន់ជនបទ។

នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

៥៨១

ចំនួនឥណទានទឹកស្អាត និងអនាម័យសកម្ម

៧ ភាគរយ

នៃចំនួនអតិថិជនសកម្មសរុបរបស់ម៉ាកស៊ីម៉ា



ផ្តល់ឥណទានតិចជាង ១.៥០១ ដុល្លារដល់អតិថិជនជនបទ

ម៉ាកស៊ីម៉ា មានគោលបំណងផ្តល់ប្រាក់កម្ចីខ្នាតតូចដល់អតិថិជនដែលមានចំណូលទាបបំប៉នទាំងអតិថិជនងាយរងគ្រោះ និងអតិថិជនដែលមិនមានលទ្ធភាពទទួលបានសេវាពីធនាគារ។ យើងបានផ្តល់ឥណទានខ្នាតតូចដល់ប្រជាជនក្រីក្រនិងនៅតាមជនបទ ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើង។ ដើម្បីធ្វើឲ្យអតិថិជនមានបទពិសោធន៍កាន់តែប្រសើរក្នុងការទទួលបានប្រាក់កម្ចីពី ម៉ាកស៊ីម៉ា យើងបានផ្តល់ឥណទានដ៏ជីវចល (អ៊ីមបេឡា) ជាផលិតផលឥណទានដែលមានទំហំប្រាក់កម្ចីតូច មានលក្ខណៈងាយស្រួល និងរហ័សទាន់ចិត្ត។

នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

៣.២៣៦

ចំនួនអតិថិជនសកម្មដែលផ្តល់ឥណទានទំហំតូចនៅតាមជនបទ

៤០ ភាគរយ

នៃចំនួនអតិថិជនសកម្មសរុបរបស់ម៉ាកស៊ីម៉ា



ផ្តល់ឥណទានដល់ស្ត្រីដែលមានមុខរបរផ្ទាល់ខ្លួន

ជាទូទៅស្ត្រីច្រើនតែជាអ្នកទទួលខុសត្រូវចាត់ចែងលុយកាក់ក្នុងគ្រួសារ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ នៅក្នុងសេដ្ឋកិច្ចទំនើបដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សហគ្រិនត្រូវការដើមទុនសម្រាប់ពង្រីក ឬបង្កើតអាជីវកម្មថ្មី។ ម៉ាកស៊ីម៉ា ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីគាំទ្រដល់អាជីវកម្មរបស់អតិថិជនជាស្ត្រី និងបង្កើតឱកាសការងារសម្រាប់សហគមន៍ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ យើងក៏បានផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់អតិថិជនជាស្ត្រី ទាំងអតិថិជនចាស់ និងអតិថិជនថ្មីដើម្បីបង្កើនឯករាជ្យភាព និងទំនុកចិត្តរបស់ពួកគេ។

នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១

៤.១៥៩


ចំនួនអតិថិជនសហគ្រិនស្ត្រីសកម្មដែលផ្តល់ឥណទាន

៥២ ភាគរយ

នៃចំនួនអតិថិជនសកម្មសរុបរបស់ម៉ាកស៊ីម៉ា

សូចនាករគាំពារសង្គម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
អភិបាលកិច្ច		
ចំនួនអ្នកគ្រប់គ្រង	១៣	១៣
ចំនួនអ្នកគ្រប់គ្រងជាស្រ្តី	៥	៥
ផលិតផលឥណទាន		
ផលិតភាពផលប៉ុន្តែឥណទានក្នុងមន្ត្រីឥណទានម្នាក់ (គិតជាដុល្លារ)	២០១.៧៦៥	២៦៩.២០០
ការឆ្ពោះទៅរកអតិថិជន		
ចំនួនអតិថិជននៅជនបទ	៨១%	៨៣%
ចំនួនអតិថិជនជាស្រ្តី	៨២%	៩០%
ចំនួនអតិថិជនថ្មី	៣.៧៨៣	១.៤២៦
ការពង្រីកសេវាកម្មទៅរកអតិថិជនតាមរយៈវិធីសាស្ត្រឥណទាន		
ចំនួនអតិថិជនជាក្រុម	៧៨០	៨៣៥
ចំនួនអតិថិជនជាឯកត្តជន	៥.៧៥៥	៣.២៩០
ចំនួនអតិថិជនជាសហគ្រាសខ្នាតតូច	២.៥៥០	២.៦៥៤
ភាគរយនៃឥណទានក្រុម	២%	២%
ភាគរយនៃឥណទានឯកត្តបុគ្គល	២៨%	២៥%
ភាគរយនៃឥណទានសហគ្រាសខ្នាតតូច	៧០%	៧៣%
ធនធានមនុស្ស		
ចំនួនបុគ្គលិកសរុប	២៣២	១៩០
ចំនួនបុគ្គលិកជាស្រ្តី	៤៥	៤១
ចំនួនមន្ត្រីឥណទាន	១០៩	៧៨
ទំនួលខុសត្រូវចំពោះអតិថិជន		
ការពេញចិត្តរបស់អតិថិជន	-	-
អត្រាកក្តិភាពអតិថិជន	៨៥.៥៩%	៧៦.៧៨%




បណ្តឹងរបស់អតិថិជន និងដំណោះស្រាយ

ម៉ាកស៊ីម៉ា បានផ្តល់តម្លៃខ្ពស់បំផុតដល់ពាក្យបណ្តឹងរបស់អតិថិជន ដោយសារវាបានបង្ហាញ ពីទំនុកចិត្តរបស់អតិថិជនរបស់យើងនិងចំពោះម៉ាកស៊ីម៉ាក្នុងការដោះស្រាយ និងសំណើរបស់អតិថិជនយើងឲ្យបានទាន់ពេលវេលា។ ពាក្យបណ្តឹងទាំងនេះក៏បានជួយឲ្យយើងមានការផ្លាស់ប្តូរដើម្បីកែលម្អ និងនាំមកនូវគុណភាពសេវាកម្មឲ្យបានត្រឹមត្រូវប្រសើរឡើង។

ម៉ាកស៊ីម៉ា ខិតខំដោះស្រាយ ភ្លាមៗនូវរាល់ពាក្យបណ្តឹងរបស់អតិថិជនដែលបានទទួល រួមទាំងមតិកែលម្អរបស់អតិថិជន តាមរយៈការទទួលបណ្តឹង និងយន្តការដោះស្រាយ ដែលប្រកបដោយប្រសិទ្ធភាព។ ដំណើរការនេះរួមមានការដាក់ឯកសារ ពេលវេលាសម្រាប់ការស៊ើបអង្កេតពាក្យបណ្តឹង ដំណោះស្រាយ និងឆ្លើយតបទៅកាន់អតិថិជន។

ម៉ាកស៊ីម៉ា បានដាក់ចេញនូវមធ្យោបាយជាច្រើនដែលអតិថិជនអាចដាក់ពាក្យបណ្តឹងដូចជាការទៅកាន់សាលាធានាមួយរបស់យើង ឬតាមរយៈមន្ត្រីផ្នែករបស់យើង ការហៅទៅកាន់លេខទូរសព្ទ ម៉ាកស៊ីម៉ា ការចូលទៅកាន់គេហទំព័រ ឬបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ឬតាមរយៈការផ្ញើសំបុត្រ សារ ឬ អ៊ីម៉ែល។ បុគ្គលិកជួរមុខរបស់យើង រួមទាំងបុគ្គលិកសាខា មន្ត្រីប្រតិបត្តិការតាមតំបន់ ផ្នែកបម្រើសេវាអតិថិជន និងអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានបណ្តុះបណ្តាល ក្នុងការទទួលបណ្តឹង និងដោះស្រាយកត់ត្រាប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅពេលទទួលបានពាក្យបណ្តឹង បុគ្គលិកជួរមុខត្រូវកត់ត្រាព័ត៌មានលម្អិតទៅក្នុងប្រព័ន្ធរបស់យើង។

រាល់ពាក្យបណ្តឹងរបស់អតិថិជនដែលទទួលបានតាមរយៈបណ្តាញផ្សេងៗ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ត្រីដោះស្រាយបណ្តឹងរបស់យើង។ មន្ត្រីដោះស្រាយបណ្តឹង ត្រូវប្រកដថាពាក្យបណ្តឹងត្រូវបានបញ្ជូនបន្តទៅនាយកដ្ឋានស៊ើបអង្កេត ហើយត្រូវរៀបចំជាឯកសារ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ នាយកដ្ឋានអាជីវកម្មរបស់ ម៉ាកស៊ីម៉ា ធ្វើការស៊ើបអង្កេត និងដោះស្រាយការបណ្តឹងតវ៉ាយ៉ាងឆាប់រហ័ស ផ្តល់មតិកែលម្អ និងដំណោះស្រាយទាន់ពេលវេលា បន្ទាប់មកធ្វើការអនុវត្ត និងតាមដានសកម្មភាព ដើម្បីជៀសវាងការកើតឡើងដដែលៗ និងធ្វើឲ្យបទពិសោធន៍របស់អតិថិជនកាន់តែប្រសើរឡើង។



នៅឆ្នាំ ២០២១ ម៉ាកស៊ីម៉ា បានទទួលពាក្យបណ្តឹងសរុបចំនួន ១៥ដែល បានដោះស្រាយបណ្តឹងស្មើនឹង ៧៣% ក្នុងរយៈពេលដោះស្រាយជាមធ្យម មួយបណ្តឹង ក្នុង មួយថ្ងៃ។

ការដោះស្រាយពាក្យបណ្តឹងមានសេចក្តីណែនាំ ដោយគោលនយោបាយ និងនីតិវិធីរបស់ម៉ាកស៊ីម៉ា ស្តីពីដំណោះស្រាយបណ្តឹងរបស់អតិថិជន និងនីតិវិធីផ្ទៃក្នុង ផ្សេងទៀត ដែលសមស្របតាមលេខសេចក្តីប្រកាស B7.017.299 ស្តីពីដំណោះស្រាយបណ្តឹងរបស់អតិថិជន ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

អតិថិជនត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យបណ្តឹងតាមរយៈលេខទំនាក់ទំនង (៨៥៥) ៨៩៩ ៩៨៩ ២៨ ឬ តាមរយៈអ៊ីម៉ែល info@maxima.com.kh។ អតិថិជនក៏អាចលើកជាបញ្ហា ឬបញ្ហាព្រមព្រៀងទៅកាន់បណ្តាញទូរស័ព្ទទំនាក់ទំនងរបស់ ធនាគារជាតិនៃកម្ពុជាដែលមាននៅក្នុងគេហទំព័រផ្លូវការ។

សមិទ្ធិផល និង សកម្មភាពសំខាន់ៗ

ការការពារអតិថិជន



ម៉ាកស៊ីម៉ា ទទួលបានវិញ្ញាបនបត្រ Smart Campaign Client Protection នៅខែកក្កដា ឆ្នាំ ២០១៩ ក្នុងការអនុវត្តគោលការណ៍ការពារអតិថិជន (CPP) ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ ម៉ាកស៊ីម៉ា ក្នុងការផ្តល់សេវាថ្នាំបង្ការឱ្យអតិថិជនជួបផុតពីការប្រហារប្រទ្រង់ដែលអតិថិជនរបស់យើង ដើម្បីបម្រើអតិថិជនរបស់យើង ដោយសេចក្តីថ្លៃថ្នូរការគោរព និងការការពារអតិថិជនពីការជំពាក់បំណុលលើសលប់។ យើងជឿជាក់ថា យើងអាចសម្រេចបាននូវចំណុចទាំងនេះ តាមរយៈការទំនាក់ទំនងប្រកបដោយតម្លាភាព និងស្មោះត្រង់ជាមួយអតិថិជនរបស់យើង។

ដើម្បីរក្សា និង ប្រកាន់ខ្ជាប់ បានពេញលេញនូវសេចក្តី ណែនាំ របស់គោលការណ៍ការពារអតិថិជន យើងនឹងខិតខំបន្តអភិវឌ្ឍ កែលម្អ និងពង្រឹង គោលការណ៍ការពារអតិថិជនទៅបុគ្គលិកគ្រប់កម្រិតទាំងអស់នៅក្នុងស្ថាប័ន។ យើងក៏បន្តផ្តល់ការពិភាក្សា និងបណ្តុះបណ្តាលជាប្រចាំនូវគោលការណ៍ដែលបុគ្គលិករបស់យើង ដើម្បីធានាបានថាបុគ្គលិកទទួលយកនិងការប្តេជ្ញាចិត្តទូទាំងស្ថាប័ន។ យើងមានសុច្ឆន្ទៈនិយមថា គោលការណ៍ការពារអតិថិជនកំពុងបន្តជំរុញការ បន្តទៅមុខ និងជាវិនិច្ឆ័យ។

នៅឆ្នាំ ២០២១ ម៉ាកស៊ីបានសហការជាមួយ MicroFinanza Rating ដែលបានបញ្ចប់ដោយជោគជ័យដែលតម្រូវឲ្យចុះឈ្មោះរយៈពេល២ឆ្នាំ ដែលបញ្ជាក់ពីការបន្តប្រកាន់ខ្ជាប់ចំពោះគោលការណ៍ការពារអតិថិជនរបស់ម៉ាកស៊ីម៉ា។

ការការពារ និងជំនួយដល់អតិថិជននិងបុគ្គលិករបស់យើងប្រឆាំងនឹង ជំងឺកូវីដ-១៩



៩៧ ភាគរយ

បុគ្គលិកដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីលើកដំបូងទី២។

បុគ្គលិក ១៥នាក់

បានឆ្លងជំងឺកូវីដ-១៩ ហើយ បុគ្គលិកយើងទាំងអស់បានជាសះស្បើយ ហើយម៉ាកស៊ីម៉ាបានជួយជំនួយដែលបុគ្គលិកយើងត្រូវការ។

ប្រទេសកម្ពុជាបានជួបប្រទះការរីករាលដាលជាលើកដំបូងនៃមេរោគ កូវីដ-១៩ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ ចាប់តាំងពីពេលនោះមក អត្រានៃការឆ្លងនៃមេរោគបានកើនឡើង និងឈានដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងខែមេសា និងខែឧសភា។

ម៉ាកស៊ីម៉ាតែងតែយកចិត្តទុកដាក់ជាចម្បងលើសុវត្ថិភាព និងសុខុមាលភាពរបស់អតិថិជននិងបុគ្គលិករបស់យើង។ ដើម្បីសម្រេចបាននូវចំណុចនេះ និងក្នុងពេលជាមួយគ្នានេះដែរ ការធានាបាននូវការបន្តអាជីវកម្មនៅក្នុងស្ថានភាពនៃជំងឺរាតត្បាតខ្លាំងនេះ ម៉ាកស៊ីម៉ា បានអនុម័តវិធានការច្បាស់លាស់ដើម្បីណែនាំបុគ្គលិកគ្រប់កម្រិតក្នុងការដោះស្រាយជាមួយជំងឺរាតត្បាតក្នុងសហគមន៍នេះ។

វិធានការទាំងនេះរួមមាន បង្កើតនីតិវិធីប្រតិបត្តិការពីចម្ងាយ ការកាត់បន្ថយទំនាក់ទំនងជាមួយអតិថិជន ការអនុញ្ញាតឱ្យបុគ្គលិកកាត់ច្រើនធ្វើការពីផ្ទះ វិធានការពារសុខុមាលភាពដែលអនុវត្តដោយក្រសួងសុខាភិបាល ការបិទសាខាបណ្តោះអាសន្នជាបន្ទាន់ក្នុងករណីមានការឆ្លងមេរោគគួរឱ្យកត់សម្គាល់ និងការបង្កើនប្រសិទ្ធភាព ក្នុងការទំនាក់ទំនង រវាងក្រុមប្រឹក្សាគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់។

ម៉ាកស៊ីម៉ា ក៏បានឆ្លើយតបយ៉ាងរហ័សចំពោះយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលផងដែរ។ យើងបានលើកទឹកចិត្តបុគ្គលិករបស់យើងឱ្យទទួលថ្នាំបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល។ តាមរយៈនេះ យើងអាចទប់ស្កាត់ផលប៉ះពាល់ដែលអ្នកសម្លាញ់ពេលបានយ៉ាងមានប្រសិទ្ធភាព ហើយមុនដំណាច់ឆ្នាំ យើងអាចត្រឡប់ទៅធ្វើការពិភាក្សាលើវិញ្ញាបនបត្រ ប៉ុន្តែយើងនៅតែបន្ត អនុវត្តសកម្មភាពការពារដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។


ទោះជាយ៉ាងណាក៏ដោយ ការឆ្លងរាលដាលដល់បុគ្គលិករបស់យើងមួយចំនួនគឺជៀសមិនរួចបើទោះបីជាយើងបានអនុវត្តតាមវិធានការក៏ដោយ សារតែនៅតែមានការបន្តឆ្លងនៅក្នុងសហគមន៍ច្រើន។ យើងបានឆ្លើយតបភ្លាមៗដោយផ្តល់ជំនួយដែលត្រូវការ ដល់បុគ្គលិកដែលរងផលប៉ះពាល់ និងគ្រួសារ។ បុគ្គលិករបស់យើង បានជាសះស្បើយយ៉ាងឆាប់រហ័ស ។

ចំពោះអតិថិជនរបស់យើងដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតនេះ យើងបានជួយអតិថិជនរបស់យើង ដោយទទួលសំណើក្នុងរៀបចំឡើងវិញនូវកាលវិភាគសងត្រលប់ដើម្បី ផ្តល់ការពន្យារពេលសងត្រលប់ និងការលើកលែងពិន័យលើការបង់សងយឺត របស់អតិថិជន។ យើងបានយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែង និង យល់ព្រមជាមួយអតិថិជនអំពីដំណោះស្រាយ ដើម្បីសម្រួលបន្ទុកដែលកើនឡើងដោយជំងឺរាតត្បាតនេះ។ វិធានការដែលបានអនុវត្តតាមដោយគោលការណ៍ការពារអតិថិជន និងសេចក្តីណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។


កម្មវិធីឥណទានទឹកស្អាត និងអនាម័យ

កង្វះទឹកស្អាតនិងអនាម័យ គឺជាហានិភ័យសុខភាព ដែលជះឥទ្ធិពលដល់ប្រជាជនកម្ពុជា ជាពិសេសកុមារនៅ ទូទាំងប្រទេសកម្ពុជា ព្រមទាំងអ្នកដែលរស់នៅតំបន់ជនបទ។ មានកុមារជាច្រើននៅតែ មិនទាន់យល់ដឹង អំពីទឹកស្អាត សុវត្ថិធម៌ នៃការប្រើប្រាស់បង្គន់អនាម័យ និងការអនុវត្តសាមញ្ញៗក្នុងការលាងដៃជាមួយសាប៊ូ។ ផលប៉ះពាល់ចំពោះកុមារ គឺធ្ងន់ធ្ងរណាស់ដូចជាជំងឺរាតត្បាត ជំងឺស្បែក ជំងឺផ្លូវដង្ហើម ជំងឺរលាកសួត ពោះវៀន និងជំងឺដទៃទៀត។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺ ដើម្បីជួយដល់អតិថិជនអាចទទួលបានសេវាបង្ការឱ្យសម្រាប់ ឥណទានទឹកស្អាត។ ជាពិសេសសម្រាប់គ្រួសារក្រីក្រ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ និងដើម្បីកែលម្អជីវភាពរស់នៅរបស់អតិថិជន ម៉ាកស៊ីម៉ា និងសហគមន៍។

ម៉ាកស៊ីម៉ា បានបន្តសហការជាមួយ Water.org ដែលជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីបង្កើនសុខុមាលភាពសង្គម ដើម្បីផ្តល់កម្មវិធីទឹកស្អាត និងអនាម័យ ដល់អតិថិជនដ៏មានតម្លៃរបស់យើង ដែលចង់សាងសង់ ឬជួសជុលបង្គន់អនាម័យ ធ្វើអណ្តូងទឹក អាងស្តុកទឹក ឬទីក្រុមទឹកស្អាត និងអនាម័យ ផ្សេងទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកដល់ស្តង់ដារសេដ្ឋកិច្ចសង្គម។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ យើងបានផ្តល់ឥណទានទឹកស្អាត និង អនាម័យ ដល់អតិថិជនរបស់យើង ចំនួន ៥៨១ គ្រួសារ។



សង្ខេប របាយការណ៍ហិរញ្ញវត្ថុ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើ សវនកម្មច្របូបចំ ម៉ាកស៊ីម៉ា មីហ្វូហិរញ្ញវត្ថុ ក៏អិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ကျွမ်းကျင်မှု

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី ដែលមានឈ្មោះដើមថាអង្គការ ម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និង ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០០៥៩៩៦ (ពីមុន Co. ៧៨៩៧E/២០០៥) ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណអាជីវកម្មលេខ ០១៣ ពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុឱ្យប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា។ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មអចិន្ត្រៃយ៍ លេខ M.F ០១៣ ជាមួយនឹងឈ្មោះថ្មី ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ

ភីអិលស៊ី។ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការកែសម្រួលឈ្មោះថ្មីរបស់ក្រុមហ៊ុនជា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។

ទីស្នាក់ការដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅ ផ្ទះលេខ២១AB ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សាខានៅតាមបណ្តាខេត្តនានារបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ

និងខេត្តតាកែវ។

នាការលម្អើងទឹកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមានបុគ្គលិកចំនួន ២៣២នាក់ (ឆ្នាំ២០២០: ១៩០នាក់)។

សកម្មភាពបង្អួច

សកម្មភាពចម្បងរបស់ក្រុមហ៊ុនរួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទានទៅដល់គ្រួសារក្រីក្រ និងចំណូលទាប និងសហគ្រាសតូចដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តណាមួយសម្រាប់សកម្មភាពចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលរួមគ្នា គឺជាការ រួមគ្នា

លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងស្ថានភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុននាកាលបរិច្ឆេទនោះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញខាងក្រោមនេះ។

នាការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលមិនបានប្រកាស ឬទូទាត់ភាគលាភដែលទាក់ទងនឹង ប្រាក់ចំណេញឡើយ (ឆ្នាំ២០២០៖ មិនមាន)។

ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ និងនាការបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង
លោក អន ប៊ុនហាក់	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០០
លោក Taejun Shin	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥
លោក Sanjay Gandhi	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥
លោក ប៉ា ប៊ុណ្ណារិទ្ធី	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩
លោក Christophe Forsinetti	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
លោក Ewa Janikowska	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
លោក ជេត ច័ន្ទប្រសើរ	សមាជិកក្រុមប្រឹក្សាភិបាល	ក្នុងខែធ្នូ ឆ្នាំ២០០០ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោក យាន ឫទ្ធី	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោក អៅ វេង	សមាជិកអភិបាលឯករាជ្យ	ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)
លោកស្រី Praachi Gandhi	សមាជិកក្រុមប្រឹក្សាភិបាល	ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ (លាលែងពីតំណែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១)

គណៈគ្រប់គ្រង

សមាជិកនៃក្រុមគណៈគ្រប់គ្រងរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ និងនាការបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង
លោក ប៉ា ប៊ុណ្ណារ៉ុន	អគ្គនាយកប្រតិបត្តិ	ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០០ (ចូលនិវត្តន៍នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០០)
លោក Tomohiro Isozaki	នាយកប្រតិបត្តិ	ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២
លោកស្រី ស្រែង ស៊ីវធី	នាយិកាប្រតិបត្តិហិរញ្ញវត្ថុ	ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០០
លោក ញាណ វ៉ៃ	នាយកប្រតិបត្តិការ	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១
លោកស្រី Melissa Garcia	ប្រធានផ្នែកប្រតិបត្តិការ និងទីផ្សារដីជម្រក	ថ្ងៃទី១ ខែវិច្ឆិកា ២០២១
លោក ង៉យ សិន	ប្រធាននាយកដ្ឋានឥណទាន	ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥
លោកស្រី ឡាយ ស៊ីនាថ	ប្រធាននាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល	ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០១
លោក យ៉ង វ៉ា	ប្រធាននាយកដ្ឋានប្រតិបត្តិការសាខា	ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨
លោក សុខ កុសល	ប្រធាននាយកដ្ឋានស៊ីវិល	ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០
លោកស្រី ទូច ពិសី	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ	ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨
លោក សុវណ្ណ ចាន់ដា	ប្រធាននាយកដ្ឋានហានិភ័យនិងប្រតិបត្តិការ	ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩
លោក Eduardo Boyose Jr.	ប្រធាននាយកដ្ឋានផែនការសាជីវកម្ម និង SPM	ថ្ងៃទី១ ខែវិច្ឆិកា ២០២១
លោកស្រី ជា ស្រីមុំ	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង	ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២
លោក ខៀវ សេងឌី	ប្រធាននាយកដ្ឋានទីផ្សារ	ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦ (លាលែងពីតំណែងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១)
លោកស្រី ស៊ឹម សោភណ្ណ	ប្រធាននាយកដ្ឋានធនធានមនុស្ស	ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ (លាលែងពីតំណែងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១)
លោកស្រី វង្ស សុម៉ាលី	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង	ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ (លាលែងពីតំណែងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១)

ចំណាប់អារម្មណ៍របស់អភិបាល

អភិបាលដែលបន្តរកាន់តំណែងរហូតដល់ចុងឆ្នាំហិរញ្ញវត្ថុ ហើយទទួលបានអត្ថប្រយោជន៍ពីភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុនមានដូចខាងក្រោម៖

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០
	ភាគហ៊ុនកាន់កាប់ %	ចំនួនភាគហ៊ុនមានតម្លៃស្មើនឹង ១០ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	១៩.៦៣%	១០០.០០០

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុងការិយបរិច្ឆេទ និងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការរៀបចំណាមួយ ដែលមានក្រុមហ៊ុនជាតួភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុន ពីក្រុមហ៊ុនទេ។

ចាប់តាំងពីចុងបញ្ចប់ការិយបរិច្ឆេទមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាន នូវអត្ថប្រយោជន៍ ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន លើកលែងតែមានការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានធ្វើសវនកម្ម ដោយក្រុមហ៊ុនស្នងការគណនេយ្យ ហ្គេន សនថុន (ខេមបូឌា) លីមីតធីត។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវ ដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម (“CIFRS for SMEs”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មានរបស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម (“CIFRS for SMEs”) ឬ ប្រសិនបើមានគំណិតនៃការអនុវត្តស្តង់ដារនេះ ហើយដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ គំណិតទាំងនោះគួរតែត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ជាចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានសមរម្យ
- រក្សាទុកកំណត់ត្រាគណនេយ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានការសន្មតថាក្រុមហ៊ុនមិនមានលក្ខណៈសមស្របក្នុងការបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត។ និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុន ឱ្យមានប្រសិទ្ធភាពលើកលែងសេចក្តីសម្រេចចិត្តសំខាន់ៗ ដែលប៉ះពាល់ដល់ប្រតិបត្តិការ ហើយត្រូវប្រាកដថា សេចក្តីសម្រេច ឬការណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ព្រមទាំង កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងយ៉ាងសមរម្យ និងត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង



លោក អន ប៊ុនហាក់
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុននិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ កាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗនិងសេចក្តីពន្យល់ផ្សេងទៀត។ តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពអាជីវកម្មជនតូច និងមធ្យម និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ហើយ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុម ហ៊ុនដោយ អនុលោមតាមក្រមប្រឹក្សា ស្តង់ដារវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើ របាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code ។ យើងខ្ញុំជឿ ជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗទៀត។ ព័ត៌មានផ្សេងៗទាំងនោះរួមមានព័ត៌មាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ដែលយើងទទួលបានមុនការិយបរិច្ឆេទនៃរបាយការណ៍នេះ និងរបាយការណ៍ប្រចាំឆ្នាំដែលរំពឹងទុកថានឹងរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍នេះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ ហើយយើងខ្ញុំមិនផ្តល់ការធានាក្នុងទម្រង់បែបណាមួយ ឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មាន ផ្សេងៗនោះមានភាពស៊ីសង្វាក់គ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំកំឡុងពេលធ្វើសវនកម្មដែរឬទេ បើមិនដូច្នោះទេ ព័ត៌មានទាំងអស់ នោះអាច នឹងមានភាពមិនប្រក្រតី ដែលអាចផ្តល់ផលប៉ះពាល់ជាសារវន្តដល់ភាពត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុ

ប្រសិនបើ យោងតាមការងារដែលយើងបានអនុវត្តហើយ យើងខ្ញុំសន្និដ្ឋានថា បើមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយ ការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗ នេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទង ជាមួយក្រុមប្រឹក្សាភិបាល និងទទួលខុសត្រូវលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់ក្រុមគណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបាន ត្រឹមត្រូវដោយអនុលោមទៅតាម ស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសជនតូច និងមធ្យម (“CIFRSs for SMEs”) និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃ ក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាល មកពីការ ក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើ សមត្ថភាពក្រុមហ៊ុន ក្នុងការបន្តប្រតិបត្តិ ដោយផ្អែកលើមូល ដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមាន គោលបំណងវិសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

ការទទួលខុសត្រូវរបស់ក្រុមគណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការធ្វើរបាយការណ៍ សវនកម្មដែលរួមមានមតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែ រកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តី សម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវវិជ្ជាជីវៈ វិនិច្ឆ័យ និងមជ្ឈជាតនិយមដោយមានវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺជាជំងឺកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើ ប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយមគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ក្រុមគណៈគ្រប់គ្រងលើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជា ជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិន បើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវនឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាច បណ្តាលឱ្យក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការកំណត់វិសាលភាព និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបបគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពួកយើងខ្ញុំរកឃើញកំឡុងពេលធ្វើសវនកម្ម។

Grant Thornton
ហ្គ្រង់ ថរនតុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិកម្មបញ្ជី



Ronald C. Almera
នាយកសវនករជំនាញ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	២៦.៤៣៥	១០៧.៦៩៦	១៥.៣២២	៦១.៩៧៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦	១.៣១៥.៦១៧	៥.៣៥៩.៨២៤	២.៨៧៩.៩៦៨	១១.៦៤៩.៤៧១
សមតុល្យនៅធនាគារផ្សេងៗ	៧	៣.៣៥៦.៩៨២	១៣.៦៧៦.៣៤៥	៨៥២.៩៥៩	៣.៤៥០.២១៩
ឥណទានទៅអតិថិជន - សុទ្ធ	៩	២១.៥០៦.៥៣៥	៨៧.៦១៧.៦២៤	២០.៧៦២.៨៣១	៨៣.៩៨៥.៦៥១
មូលធនវិនិយោគ	១០	១០.០០០	៤០.៧៤០	១០.០០០	៤០.៤៥០
ទ្រព្យសកម្មផ្សេងៗ	១១	១០៦.៩២៩	៤៣៥.៦២៩	១០៦.០៧១	៤២៩.០៥៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១២	១១០.៥៦៩	៤៥០.៤៥៨	៦៤.៨៤៩	២៦២.៣១៤
ទ្រព្យសកម្មអរូបិយ	១៣	១៥.៧២៦	៦៤.០៦៨	២៤.៣០៦	៩៨.៣១៨
ពន្ធពន្យារទ្រព្យសកម្ម - សុទ្ធ	២៨.៣	១០៩.៧៥១	៤៤៧.១២៦	៦២.៧៦៤	២៥៣.៨៨០
ទ្រព្យសរុប		២៦.៥៥៨.៥៤៤	១០៨.១៩៩.៥១០	២៤.៧៧៩.០៧០	១០០.២៣១.៣៣៧
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	៥.០៩៥.២៩០	២០.៥៦៩.៦៨៦
បុព្វលាភភាគហ៊ុន	១៥	១.៥៣៨.១៧៤	៦.២០៩.៦០៨	១.៥៣៨.១៧៤	៦.២០៩.៦០៨
គណនីប្រាក់ចំណេញរក្សាទុក		២.៤៨៧.២៣៤	១០.០៧០.០០០	២.២២២.២២២	៨.៩៩១.០៣៣
ទុនបម្រុងតាមបទប្បញ្ញត្តិ	១៦	៣៣.៤៩៧	១៣០.២៤៧	១៨៣.១៨២	៧៤០.០៦៤
ប្រាក់ចំណូលបម្រុងទុក		១៣៣.៤២៤	៥៣៨.៤២៨	១៣៣.៤២៤	៥៣៨.៤២៨
រូបិយប័ណ្ណប្តូរបម្រុងទុក		-	៣១៩.៧៩៣	-	៥៣.១០៣
មូលធនសរុប		៩.២៨៧.៦១៩	៣៧.៨៣៧.៧៦២	៩.១៧២.២៩២	៣៧.១០១.៩២២
បំណុល					
ទឹកប្រាក់ជំពាក់កម្ចាស់ភាគហ៊ុន	១៧	១០.០០០.០០០	៤០.៧៤០.០០០	១០.០០០.០០០	៤០.៤៥០.០០០
ប្រាក់កម្ចី	១៨	៦.៦២៨.១៧០	២៧.០០៣.១៦៥	៥.០២៧.៥៧២	២០.៣៣៦.៥២៩
អត្ថប្រយោជន៍របស់នាយក	១៩	៤០.១៨០	១៦៣.៦៩៣	៤៩.៤០០	១៩៩.៨២៣
បំណុលផ្សេងៗ	២០	៥៦៥.៨៨៥	២.៣០៥.៤១៥	៤២៨.២៨៨	១.៧៣២.៤២៣
បំណុលពន្ធលើប្រាក់ចំណូល	២៨.២	៣៦.៦៩០	១៤៩.៤៧៥	១០១.៥១៨	៤១០.៦៤០
បំណុលសរុប		១៧.២៧០.៩២៥	៧០.៣៦១.៧៤៨	១៥.៦០៦.៧៧៨	៦៣.១២៩.៤១៥
មូលធន និងបំណុលសរុប		២៦.៥៥៨.៥៤៤	១០៨.១៩៩.៥១០	២៤.៧៧៩.០៧០	១០០.២៣១.៣៣៧

របាយការណ៍ចំណូលលម្អិត

	កំណត់ សម្គាល់	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
ចំណូលការប្រាក់	២១	៣.៨០៨.១២២	១៥.៤៩១.៤៤០	៣.៩១៤.៤៣០	១៥.៩៥៩.១៣១
ចំណាយការប្រាក់	២២	(១.០៥៧.៩០១)	(៤.៣០៣.៥៤១)	(១.២៧៨.០៥៣)	(៥.២១០.៦២២)
ចំណូលពីការប្រាក់សុទ្ធ		២.៧៥០.២២១	១១.១៨៧.៨៩៩	២.៦៣៦.៣៧៧	១០.៧៤៨.៥០៩
ចំណូលពីសេវា និងកម្រៃជើងសារ	២៣.១	៣៥.២៣៤	១៤៣.៣៣២	១៨.៧៨៤	៧៦.៥៨២
ចំណាយលើសេវា និងកម្រៃជើងសារ	២៣.២	(១១.៦៧៦)	(៤៧.៤៩៨)	(៧៣.៤៦៧)	(២៩៩.៥២៥)
ចំណូលពីសេវា និងកម្រៃជើងសារសុទ្ធ		២៣.៥៥៨	៩៥.៨៣៤	(៥៤.៦៨៣)	(២២២.៩៤៣)
ចំណូលផ្សេងៗ	២៤	១៦៨.៣២៥	៦៨៤.៧៤៦	១៥១.១៨៥	៦១៦.៣៨១
ចំណូលប្រតិបត្តិការ		២.៩៤២.១០៤	១១.៩៦៨.៤៧៩	២.៧៣២.៨៧៩	១១.១៤១.៩៤៧
ចំណាយលើបុគ្គលិក	២៥	(១.៧៨៣.៨៦៦)	(៧.២៥៦.៧៦៧)	(១.៣០៧.៤៤៤)	(៥.៣៣០.៤៤៩)
ចំណាយប្រតិបត្តិការ	២៦	(៥៦៩.៥៨៤)	(២.៣១៧.០៦៨)	(៥៩៨.៤៩៩)	(២.៤៤០.០៨០)
រំលស់ និងរំលស់លើទ្រព្យសកម្មអរូបិយ	១២ & ១៣	(៥៧.១៩២)	(២៣២.៦៥៧)	(៥០.០៨៦)	(២០៤.២០០)
សំវិធានធនលើគណនីជាប់សង្ស័យ៖					
គណនីធនាគារ	២៧	-	-	(៦.៤២៤)	(២៦.១៩០)
គណនីឥណទាន	២៧	(៣៨៧.៦២៩)	(១.៥៧៦.៨៧៥)	(១០០.៣០៨)	(៤០៨.៩៥៦)
ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណូល		១៤៣.៨៣៣	៥៨៥.១១២	៦៧០.១១៨	២.៧៣២.០៧២
ចំណាយពន្ធលើប្រាក់ចំណូល	២៨.១	(២៨.៥០៦)	(១១៥.៩៦២)	(១៥៣.២៦៣)	(៦២៤.៨៥៣)
ចំណេញសុទ្ធក្នុងឆ្នាំ		១១៥.៣២៧	៤៦៩.១៥០	៥១៦.៨៥៥	២.១០៧.២១៩
(ខាត)/ចំណូលម្ចីតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២៦៦.៦៩០	-	(២៧៦.២០២)
ចំណូលលម្អិតក្នុងឆ្នាំសរុប		១១៥.៣២៧	៧៣៥.៨៤០	៥១៦.៨៥៥	១.៨៣១.០១៧

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន		បុព្វលាភដើមទុន		គណនីប្រាក់ចំណេញរក្សាទុក		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណូលបម្រុង		ទុនបម្រុងប្តូររូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
សមតុល្យច្រើនៗ ខែមករា ឆ្នាំ ២០២១	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	២.២២២.២២២	៨.៩៩១.០៣៣	១៨៣.១៨២	៧៤០.០៦៤	១៣៣.៤២៤	៥៣៨.៤២៨	៥៣.១០៣	៩.១៧២.២៩២	៣៧.១០១.៩២២
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	-	១១៥.៣២៧	៤៦៩.១៥០	-	-	-	-	-	១១៥.៣២៧	៤៦៩.១៥០
ផ្ទេរទៅជាទុនបម្រុងប្បញ្ញត្តិ	-	-	-	-	១៤៩.៦៨៥	៦០៩.៨១៧	(១៤៩.៦៨៥)	(៦០៩.៨១៧)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	២៦៦.៦៩០	-	២៦៦.៦៩០
សមតុល្យច្រើនៗ ខែធ្នូ ឆ្នាំ ២០២១	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	២.៤៨៧.២៣៤	១០.០៧០.០០០	៣៣.៤៩៧	១៣០.២៤៧	១៣៣.៤២៤	៥៣៨.៤២៨	៣១៩.៧៩៣	៩.២៨៧.៦១៩	៣៧.៨៧៧.៧៦២
សមតុល្យច្រើនៗ ខែមករា ឆ្នាំ ២០២០	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	១.៧០២.៤៨៨	៦.៨៧២.១៦៨	១៨៦.០៦១	៧៥១.៧១០	១៣៣.៤២៤	៥៣៨.៤២៨	៣២៩.៣០៥	៨.៦៥៥.៤៣៧	៣៥.២៧០.៩០៥
ចំណេញសុទ្ធក្នុងឆ្នាំ	-	-	-	-	៥១៦.៨៥៥	២.១០៧.២១៩	-	-	-	-	-	៥១៦.៨៥៥	២.១០៧.២១៩
ផ្ទេរទៅជាទុនបម្រុងប្បញ្ញត្តិ	-	-	-	-	២.៨៧៩	១១.៦៤៦	(២.៨៧៩)	(១១.៦៤៦)	-	-	-	-	-
លម្អៀងពីការប្តូរ	-	-	-	-	-	-	-	-	-	-	(២៧៦.២០២)	-	(២៧៦.២០២)
សមតុល្យច្រើនៗ ខែធ្នូ ឆ្នាំ ២០២០	៥.០៩៥.២៩០	២០.៥៦៩.៦៨៦	១.៥៣៨.១៧៤	៦.២០៩.៦០៨	២.២២២.២២២	៨.៩៩១.០៣៣	១៨៣.១៨២	៧៤០.០៦៤	១៣៣.៤២៤	៥៣៨.៤២៨	៥៣.១០៣	៩.១៧២.២៩២	៣៧.១០១.៩២២

របាយការណ៍លំហូរសាច់ប្រាក់

	កំណត់សម្គាល់	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៣.២)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		១៤៣.៨៣៣	៥៨៥.១១២	៦៧០.១១៨	២.៧៣២.០៧២
និយ័តកម្មសម្រាប់៖					
ចំណូលការប្រាក់សុទ្ធ		(២.៧៥០.២២១)	(១១.១៨៧.៨៩៩)	(២.៦៣៦.៣៧៧)	(១០.៧៤៨.៥០៩)
សំវិធានធនលើគណនីជាប់សង្ស័យ	២៧	៣៨៧.៦២៩	១.៥៧៦.៨៧៥	១០៦.៧៣២	៤៣៥.១៤៦
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	១២	៤៨.៦១២	១៩៧.៧៥៤	៤១.៤៨២	១៦៩.១២២
រំលស់ និងរំលស់លើទ្រព្យសកម្មអរូបិយ	១៣	៨.៥៨០	៣៤.៩០៣	៨.៦០៤	៣៥.០៧៨
ខាតពីការលុបប្រាក់តម្កល់របស់ភាគហ៊ុនដែលបាន ចុះបញ្ជីនៃ Consorcio Estimos S.C.		-	-	៦.៥៥៣	២៦.៧១៧
ការថយចុះនៃកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		(៩.២២០)	(៣៧.៥០៧)	(៣.០៩៩)	(១២.៦៣៥)
ខាតមុនបម្រែបម្រួលប្រតិបត្តិការទ្រព្យសកម្ម និងបំណុល បម្រែបម្រួលសុទ្ធក្នុង៖		(២.១៧០.៧៨៧)	(៨.៨៣០.៧៦២)	(១.៨០៥.៩៨៧)	(៧.៣៦៣.០០៩)
ឥណទានផ្តល់ដល់អតិថិជន - ដុល		(១.១១៩.៦៨៩)	(៤.៥៥៤.៨៩៥)	៣៧១.៣០៩	១.៥១៣.៨២៧
ទ្រព្យសកម្មផ្សេងៗ		៦.៥៨៤	២៦.៧៨៤	៩.៤៣០	៣៨.៤៤៦
បំណុលផ្សេងៗ		៧០.៧៣២	២៨៧.៧៣៨	(៨១.៦៨៤)	(៣៣៣.០២៦)
លំហូរសាច់ប្រាក់ដែលបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៣.២១៣.១៦០)	(១៣.០៧១.១៣៥)	(១.៥០៦.៩៣២)	(៦.១៤៣.៧៦២)
ការប្រាក់ដែលបានទទួល		៣.៧៨៩.០៣៦	១៥.៤១៣.៧៩៨	៣.៨៦៩.៨០២	១៥.៧៧៧.១៨៣
ការប្រាក់ដែលបានទូទាត់		(៩៩៨.៧៦០)	(៤.០៦២.៩៥៦)	(១.២២៨.៣៤៣)	(៥.០០៧.៩៥៤)
ពន្ធលើប្រាក់ចំណូលដែលបានបង់	២៨.២	(១៤០.៣២១)	(៥៧០.៨២៦)	(១៥៩.៥៥២)	(៦៥០.៤៩៦)
សាច់ប្រាក់សុទ្ធ(បានប្រើ)/បានពីក្នុងសកម្មភាពប្រតិបត្តិការ		(៥៦៣.២០៥)	(២.២៩១.១១៩)	៩៧៤.៩៧៥	៣.៩៧៤.៩៧១
សកម្មភាពវិនិយោគ					
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១២	(៩៤.៣៣២)	(៣៨៣.៧៤៣)	(១៣.២២៤)	(៥៣.៩១៤)
សកម្មភាពហិរញ្ញប្បទាន					
ប្រាក់កម្ចីដែលបានបង់		២.៧៥០.០០០	១១.១៨៧.០០០	១៣.០០០.០០០	៥៣.០០១.០០០
ការទូទាត់ប្រាក់កម្ចី		(១.១៤១.៦៧៨)	(៤.៦៤៤.៣៤៦)	(១២.៦៣៩.១៩៥)	(៥១.៥២៩.៩៩៨)
សាច់ប្រាក់សុទ្ធពីសកម្មហិរញ្ញប្បទាន		១.៦០៨.៣២២	៦.៥៤២.៦៥៤	៣៦០.៨០៥	១.៤៧១.០០២
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៩៥០.៧៨៥	៣.៨៦៧.៧៩២	១.៣២២.៥៥៦	៥.៣៩២.០៥៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលថ្ងៃទី១ ខែមករា		៣.៤៩៣.៤៨៤	១៤.១៣១.១៤៣	២.១៧០.៩២៨	៨.៨៤៦.៥៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១០៧.០១៧	-	(១០៧.៤៤៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលថ្ងៃទី៣១ ខែធ្នូ	៨	៤.៤៤៤.២៦៩	១៤.១០៥.៩៥២	៣.៥៣៣.៤៨៤	១៤.១៣១.១៤៣

តំបន់ប្រតិបត្តិការ



ទំនាក់ទំនងមកយើងខ្ញុំ

ការិយាល័យកណ្តាល

អាគារលេខ ២១AB ផ្លូវលេខ ២៧១ សង្កាត់ ផ្សារដើមថ្កូវ
ខណ្ឌ ចំការមន រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង: (855) ២៣ ២១៤ ២៤០
អ៊ីមែល: info@maxima.com.kh

សាខាកៀនស្វាយ (KSV)

ផ្ទះលេខ ៨២, Group 2, ផ្លូវជាតិលេខ ១ ភូមិកោះបៀ ឃុំគគីរ
ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨១៥ ៦៥៧
អ៊ីមែល: ksv@maxima.com.kh

សាខាកោះឧកញ៉ាតី (KOT)

ភូមិ ខ្ពប ឃុំ កោះឧកញ៉ាតី
ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩៩៨ ៩៤៩
អ៊ីមែល: kot@maxima.com.kh

សាខាអង្គតាសាម (ATS)

ភូមិ ព្រៃជើង ឃុំ អង្គតាសាម
ស្រុក ត្រាំកក់ ខេត្តតាកែវ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៣៣៣ ៤៧៩
អ៊ីមែល: ats@maxima.com.kh

សាខាកងមាស (KOM)

ភូមិពាមជីកង ឃុំពាមជីកង
ស្រុកកងមាស ខេត្តកំពង់ចាម
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ២៥៩ ៧៩៩
អ៊ីមែល: kom@maxima.com.kh

សាខាចោមចៅ (CHC)

ផ្ទះលេខ ១៨៣ ផ្លូវជាតិលេខ ៤ ភូមិអង្គ សង្កាត់ ចោមចៅ
ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៤៧៧ ៣០៥
អ៊ីមែល: chc@maxima.com.kh

សាខាព្រែកអញ្ចាញ (PAC)

ផ្លូវជាតិលេខ ៦ ភូមិក្រោម ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩៩៨ ៩៤៤
អ៊ីមែល: pac@maxima.com.kh

សាខាអរិយក្សត្រ (ARK)

ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ
ស្រុក ល្វាឯម ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៣៣៣ ៥៧១
អ៊ីមែល: ark@maxima.com.kh

សាខាពារាំង (PER)

ផ្លូវជាតិលេខ ៨ ភូមិស្វាយលេ ឃុំកោះ
ស្រុកពារាំង ខេត្តព្រៃវែង
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨៩៩ ៤៣១
អ៊ីមែល: per@maxima.com.kh

សាខាបន្ទាយមាស (BTM)

ភូមិព្រៃក្រឡាខាងលិច ឃុំទួកមាសខាងលិច
ស្រុកបន្ទាយមាស ខេត្តកំពត
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨៩៩ ៤៦៦
អ៊ីមែល: btm@maxima.com.kh

សាខាព្រែកថ្មៅ (PRP)

ផ្លូវជាតិលេខ ៥ ភូមិ កណ្តាល សង្កាត់ ព្រែកថ្មៅ
ខណ្ឌ ព្រែកថ្មៅ រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៤៧៧ ៣០៦
អ៊ីមែល: prp@maxima.com.kh

សាខាតាខ្មៅ (TKD)

ផ្ទះលេខ ៥៧៧ ផ្លូវលេខ ១១៥ ភូមិតាក្តុល សង្កាត់តាក្តុល
ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៨៨៨ ៥៧១
អ៊ីមែល: tkd@maxima.com.kh

សាខាសំរោងទង (TTT)

ផ្ទះលេខ ៨៧ ផ្លូវជាតិលេខ ៤ ភូមិអូរត្រាំងអំបិល ឃុំត្រពាំងគង
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៨៩ ៩២៦ ៣៧៤
អ៊ីមែល: ttt@maxima.com.kh

សាខាអូរពាំងឌី (ORO)

ផ្លូវជាតិលេខ ១១ ភូមិលេខ៤កើត ឃុំអំពិលតាពក
ស្រុកអូរពាំងឌី ខេត្តត្បូងឃ្មុំ
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៧៨ ៥០៣ ១៩៣
អ៊ីមែល: oro@maxima.com.kh

សាខាកំពង់ត្រឡាច (KPC)

ផ្លូវជាតិលេខ៥ ភូមិច្រកមៀត ឃុំអូរឫស្សី
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ទូរសព្ទទំនាក់ទំនង: (៨៥៥) ៩៦ ៨៧៨ ៤០៤០
អ៊ីមែល: sokhon.nen@maxima.com.kh



ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

អាគារលេខ ២១AB ផ្លូវលេខ ២៧១ សង្កាត់ ផ្សារដើមថ្កូវ
ខណ្ឌ ចំការមន រាជធានីភ្នំពេញ ១២៣០៨១ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទទំនាក់ទំនង: +៨៥៥ (០) ២៣ ២១៤ ២៤០
អ៊ីមែល: info@maxima.com.kh
គេហទំព័រ: <http://www.maxima.com.kh/>